

ខោនធី Fresno



ចុងក្រោយ

គម្រោងរដ្ឋបាលរៀបចំការបោះឆ្នោត
ខែកញ្ញា ឆ្នាំ2019

ដាក់ជូនដោយ៖
Brandi Orth, ស្មៀនខោនធី Fresno/មន្ត្រីចុះឈ្មោះបោះឆ្នោត

គម្រោងរដ្ឋបាលរៀបចំការបោះឆ្នោត

តារាងមាតិកា

- I. សេចក្តីផ្តើម និងខ្លឹមសារសង្ខេបអំពីគម្រោង
- II. ការអប់រំអ្នកបោះឆ្នោត និងគម្រោងផ្សព្វផ្សាយព័ត៌មាន
 - A. ការប្រើប្រាស់សារព័ត៌មាន
 - B. សិក្ខាសាលាស្តីពីការអប់រំអ្នកបោះឆ្នោត
 - C. វត្តមានសហគមន៍ទូទៅ
 - D. ការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកបោះឆ្នោត
 - E. កញ្ចប់ថវិកាសម្រាប់ការអប់រំ និងការផ្សព្វផ្សាយព័ត៌មាន
 - F. សហគមន៍ភាសាភាគតិច
 - G. សហគមន៍ជនពិការ
- III. គំរូម៉ូដែលមណ្ឌលបោះឆ្នោត
 - A. សន្លឹកឆ្នោតបោះតាមសំបុត្រ
 - B. មណ្ឌលបោះឆ្នោត
 - C. ប្រអប់ដាក់សន្លឹកឆ្នោត
 - D. អាចប្រើទូរសព្ទដែលឥតគិតថ្លៃ
 - E. អាចចេញចូលបានដោយអ្នកបោះឆ្នោតដែលមានពិការភាព
 - F. សន្តិសុខ/ផែនការសម្រាប់គ្រាអាសន្ន
 - G. ការសន្សំសំចៃលើការចំណាយ
- IV. ឯកសារភ្ជាប់
 - ឯកសារភ្ជាប់ A – ក្រមស្តីពីការបោះឆ្នោត មាត្រា 4005(a) និងមាត្រាផ្សេងទៀត/សេចក្តីយោងឆ្លងគ្នាដើម្បីរៀបចំគម្រោង
 - ឯកសារភ្ជាប់ B – ស្ថានីយទូរទស្សន៍ និងស្ថានីយវិទ្យុ
 - ឯកសារភ្ជាប់ C – សារព័ត៌មានបោះពុម្ពផ្សាយ និងសារព័ត៌មានអេឡិចត្រូនិក
 - ឯកសារភ្ជាប់ D – អង្គការសហគមន៍ ទីក្រុង និងមណ្ឌលពិសេស
 - ឯកសារភ្ជាប់ E – សារព័ត៌មានសង្គម អាសយដ្ឋាន និងព័ត៌មានអំពីបុគ្គលិកព័ត៌មាន
 - ឯកសារភ្ជាប់ F – កិច្ចប្រជុំ/ព្រឹត្តិការណ៍សហគមន៍
 - ឯកសារភ្ជាប់ G – ដ្យាក្រាមទម្រង់មណ្ឌលបោះឆ្នោត
 - ឯកសារភ្ជាប់ H – ទីតាំងមណ្ឌលបោះឆ្នោត ម៉ោងដំណើរការ និងផែនទី
 - ឯកសារភ្ជាប់ I – សមាជិកគណៈកម្មការរៀបចំការបោះឆ្នោត ចំនួនសមាជិក/ភាសានិយាយ
 - ឯកសារភ្ជាប់ J – ទីតាំងប្រអប់ដាក់សន្លឹកឆ្នោត
 - ឯកសារភ្ជាប់ K – ពាក្យកាត់ប្រើនៅក្នុងគម្រោង

I. សេចក្តីផ្តើម

ខោនធី Fresno ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 1856 ហើយកាលពីប៉ុន្មានឆ្នាំដំបូង មានពលរដ្ឋរស់នៅក្នុងខោនធីចំនួន 4,605 នាក់ ហើយការបោះឆ្នោតត្រូវធ្វើឡើងដោយប្រើសន្លឹកឆ្នោតរាប់ដោយដៃ។ ខោនធីនេះ ចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធបោះឆ្នោតនៅក្នុងឆ្នាំ1967។ ចំនួនការចុះឈ្មោះបោះឆ្នោត បានកើនឡើងរហូតដល់ 200,000 នាក់ ក្នុងឆ្នាំ1972 និង 300,000 នាក់ ក្នុងឆ្នាំ1992។ ដោយសារចំនួនអ្នកចុះឈ្មោះបោះឆ្នោតមានការកើនឡើង និងដោយមានប្រព័ន្ធបោះឆ្នោតផ្សេងទៀត ខោនធីចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបោះឆ្នោតស្តែនលើសន្លឹកឆ្នោត ដែលមានមាស៊ីនរាប់សន្លឹកឆ្នោតនៅតាម មណ្ឌលបោះឆ្នោតនៅក្នុងឆ្នាំ1999។ ត្រឹមឆ្នាំ2012 ចំនួនអ្នកចុះឈ្មោះបោះឆ្នោតបានកើនឡើងដល់ 400,000 នាក់។ គិតត្រឹម ថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2019 ចំនួនអ្នកចុះឈ្មោះបោះឆ្នោតមានចំនួន 461,008 នាក់។

អ្នកបោះឆ្នោត ត្រូវបានអនុញ្ញាតឱ្យបោះឆ្នោតតាមសំបុត្រ (VBM) ចាប់តាំងពីឆ្នាំ1962 មកម្ល៉េះ ប្រសិនបើពួកគេបំពេញបានទៅ តាមលក្ខខណ្ឌជាក់លាក់មួយចំនួន។ ក្នុងឆ្នាំ2002 រដ្ឋបានអនុម័ត "ការបោះឆ្នោតតាមសំបុត្រដោយពុំចាំបាច់មានហេតុផល ណាមួយនោះទេ" ដូចនេះ អ្នកបោះឆ្នោតម្នាក់ៗ អាចជ្រើសរើសបោះឆ្នោតតាមសំបុត្របាន និងអាចក្លាយជាអ្នកបោះឆ្នោតតាម VBM ជាអចិន្ត្រៃយ៍។ នៅក្នុងឆ្នាំ 1990 សន្លឹកឆ្នោតដែលបានបោះរួចចំនួន 20% នៅក្នុងខោនធី Fresno ជាប្រភេទ VBM ហើយចំនួននេះ បានកើនឡើងថេររហូតដល់ 65% នៅក្នុងការបោះឆ្នោតនាខែវិច្ឆិកា ឆ្នាំ2018។ ការបោះឆ្នោតពិសេសមួយ ត្រូវបានរៀបចំឡើងនៅដើមឆ្នាំ2019 បង្ហាញថា 86% នៃសន្លឹកឆ្នោតដែលបានបោះរួច ជាប្រភេទសន្លឹកឆ្នោត VBM។ សន្លឹក ឆ្នោតបោះតាមសំបុត្រ ត្រូវមានវាយត្រានៅក្នុងស្រោមសំបុត្រ VBM និងមានចុះហត្ថលេខាដោយអ្នកបោះឆ្នោត។ ហត្ថលេខានៅលើស្រោមសំបុត្រសន្លឹកឆ្នោត VBM នីមួយៗ ត្រូវបានគេប្រៀបធៀបផ្គូផ្គងគ្នាជាមួយនឹងហត្ថលេខាបញ្ជីចុះ ឈ្មោះបោះឆ្នោត និងត្រូវស៊ីគ្នានៅមុនពេលអាចរាប់សន្លឹកឆ្នោតបាន។

នៅក្នុងឆ្នាំ2016 សេចក្តីព្រាងច្បាប់របស់ព្រឹទ្ធសភាខេត្ត 450 បានបង្កើតច្បាប់ស្តីពីជម្រើសអ្នកបោះឆ្នោត (VCA)។ នៅក្នុងឆ្នាំ 2018 ខោនធីចំនួនប្រាំបានផ្លាស់ប្តូរទៅតាមច្បាប់ VCA (Madera, Napa, Nevada, Sacramento និង San Mateo)។ គំរូម៉ូដែល VCA ចែងថា អ្នកបោះឆ្នោតគ្រប់រូបទទួលបានសន្លឹកឆ្នោត VBM ចំនួនមួយ ហើយមណ្ឌលបោះឆ្នោត ត្រូវធ្វើការ ជំនួសទីតាំងបោះឆ្នោតចាស់ៗចេញ។ ស្ថិតក្រោមគំរូម៉ូដែលមណ្ឌលបោះឆ្នោតនេះ នៅក្នុងខែវិច្ឆិកា ឆ្នាំ2018 ខោនធី Fresno មានការិយាល័យបោះឆ្នោតចំនួន 268 កន្លែង បើកដំណើរការរយៈពេលមួយថ្ងៃ។ ស្ថិតក្រោមច្បាប់ VCA ខោនធី Fresno នឹង មានមណ្ឌលបោះឆ្នោតតិចបំផុតចំនួន 50 កន្លែង ដែលក្នុងនោះមណ្ឌលចំនួន 10 នឹងបើកដំណើរការរយៈពេល 11 ថ្ងៃ ហើយ មណ្ឌលចំនួន 40 ទៀត នឹងបើកដំណើរការរយៈពេលបួនថ្ងៃ រួមទាំងថ្ងៃចុងសប្តាហ៍ ថ្ងៃឈប់សម្រាក និងថ្ងៃបោះឆ្នោតផងដែរ។ ប្រអប់ដាក់សន្លឹកឆ្នោតដែលមានសុវត្ថិភាពចំនួន 33 ប្រអប់បន្ថែម នឹងត្រូវដាក់បន្ថែមតាមគំរូម៉ូដែលច្បាប់ VCA ដែលនឹងត្រូវ ដំណើរការរយៈពេល 29 ថ្ងៃ រួមទាំងថ្ងៃបោះឆ្នោតផងដែរ។ ខោនធី Fresno អាចជ្រើសរើសធ្វើការបោះឆ្នោតនៅតាមមណ្ឌល បោះឆ្នោតណាមួយក្នុងចំណោមមណ្ឌលទាំង 50 កន្លែង ហើយនឹងមានការផ្តល់ជូននូវសេវាកម្មកម្រិតខ្ពស់ រួមទាំងសន្លឹកឆ្នោត ទៅតាមតម្រូវការ និងការចុះឈ្មោះបោះឆ្នោតផងដែរ។ ទីតាំងអប្បបរមានចំនួន 83 កន្លែង (មណ្ឌលបោះឆ្នោត 50 កន្លែង និង ប្រអប់ដាក់សន្លឹកឆ្នោត 33 កន្លែង) នឹងមានផ្តល់ជូនសម្រាប់ការដាក់សន្លឹកឆ្នោតបោះតាមសំបុត្រ។ អ្នកបោះឆ្នោត ក៏អាចធ្វើ សន្លឹកឆ្នោត VBM របស់ពួកគេតាមសេវាបញ្ជីបង់ប្រាក់តាមប្រៃសណីយ៍បានផងដែរ។

នៅក្នុងខែសីហា ឆ្នាំ2018 ខោនធី Fresno បានចេញលិខិតស្នើសុំមួយសម្រាប់សំណើសុំប្រព័ន្ធបោះឆ្នោតថ្មី។ ប្រព័ន្ធដែលមាន ស្រាប់នេះ ត្រូវការជំនួសចេញ ដោយសារអាយុកាល និងបញ្ហាលំបាកក្នុងការស្វែងរកគ្រឿងជំនួសថ្មី។ ប្រព័ន្ធនេះ ត្រូវ បានកំណត់ពេលវេលាដកចេញឈប់លែងឱ្យប្រើដោយរដ្ឋនៅមុនការបោះឆ្នោតខែមីនា ឆ្នាំ2020។ ខោនធី បានបើកកិច្ចប្រជុំ សហគមន៍ចំនួនប្រាំលើក ដើម្បីពិនិត្យសាកសួរមើលថាតើ ខោនធី Fresno គប្បីផ្លាស់ប្តូរទៅប្រើគំរូម៉ូដែលច្បាប់ VCA នេះ ដែលនឹងអាចប៉ះពាល់ដល់ការទិញគ្រឿងបរិក្ខារទាំងនេះដែរឬយ៉ាងណា។ ផ្អែកតាមកិច្ចប្រជុំសហគមន៍ ការប្រស្រ័យទាក់ទង នានាជាមួយខោនធីទាំងប្រាំ ដែលបានផ្លាស់ទៅប្រើគំរូម៉ូដែលច្បាប់ VCA នេះ ផ្អែកតាមការិយាល័យក្រសួងការបរទេស និង ខោនធីដទៃផ្សេងទៀតដែលកំពុងគិតពិចារណាអំពីការផ្លាស់ប្តូរទៅប្រើគំរូម៉ូដែលថ្មីនេះ ស្មៀនខោនធី Fresno/មន្ត្រីចុះឈ្មោះ

បោះឆ្នោត លោកស្រី Brandi Orth បានណែនាំទៅកាន់គណៈកម្មការគ្រប់គ្រងឲ្យខោនធី Fresno ផ្លាស់ទៅប្រើគំរូម៉ូដែល ច្បាប់ VCA នេះ។ គណៈកម្មការគ្រប់គ្រង បានបោះឆ្នោតនៅថ្ងៃទី12 ខែមីនា ឆ្នាំ2019 ដើម្បីធ្វើការចាប់ផ្តើមផ្លាស់ប្តូរប្រព័ន្ធជុំ នេះ នៅក្នុងការបោះឆ្នោតបឋមជ្រើសរើសបេក្ខជនប្រធានាធិបតីនាខែមីនា ឆ្នាំ2020។ ខោនធីផ្សេងទៀតក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលធ្វើការផ្លាស់ប្តូរទៅរកគំរូម៉ូដែលនេះ រួមមាន៖ ខោនធី Amador, ខោនធី Butte, ខោនធី El Dorado, ខោនធី Los Angeles, ខោនធី Fresno ខោនធី Mariposa, ខោនធី Orange, ខោនធី Santa Clara និងខោនធី Tuolumne ។

គំរូម៉ូដែលច្បាប់ VCA ផ្តល់ជូនដល់អ្នកបោះឆ្នោតទាំងអស់នូវឱកាសបន្ថែមសម្រាប់ការបោះឆ្នោតរបស់ពួកគេ។ អ្នកបោះឆ្នោត អាចជ្រើសរើសធ្វើការបោះឆ្នោតនៅមណ្ឌលបោះឆ្នោតណាមួយដែលផ្តល់ជូនដល់អ្នកបោះឆ្នោតគ្រប់រូបនូវរយៈពេល យ៉ាងតិច 93 ម៉ោង ក្នុងអំឡុងពេល 11 ថ្ងៃ នៃរយៈពេលបោះឆ្នោតនៅមណ្ឌលបោះឆ្នោត ប្រៀបធៀបនឹងពេលចំនួន 13 ម៉ោង (មួយថ្ងៃ) ស្ថិតក្រោមគំរូម៉ូដែលការិយាល័យបោះឆ្នោតពីមុន។ ការបន្ថែមម៉ោងនេះ រួមបញ្ចូលនូវពេលចុងសប្តាហ៍ និងថ្ងៃឈប់ សម្រាកផងដែរ។ បន្ថែមលើនេះ សេវាចុះឈ្មោះបោះឆ្នោត នឹងត្រូវផ្តល់ជូននៅតាមមណ្ឌលបោះឆ្នោតទាំងអស់ ផ្ទុយពីការ ផ្តល់ជូននៅទីតាំងតែមួយ (ការិយាល័យបោះឆ្នោត) ស្ថិតក្រោមគំរូម៉ូដែលការិយាល័យបោះឆ្នោតចាស់។

ការបោះឆ្នោតរបស់ខោនធី Fresno ពីមុនមក បានបង្កើត VAAC (គណៈកម្មការផ្តល់ឱវាទលើលទ្ធភាពដែលអាចចេញចូល បានរបស់អ្នកបោះឆ្នោត) និង LAAC (គណៈកម្មការផ្តល់ឱវាទលើលទ្ធភាពនៃការទទួលបានសេវាភាសា)។ បើទោះបីជា គណៈកម្មការទាំងនេះ ធ្លាប់បានជួបប្រជុំគ្នានៅមុនពេលអនុម័តច្បាប់ស្តីពីជម្រើសរបស់អ្នកបោះឆ្នោត ហើយតំណាងមក ពីគណៈកម្មការទាំងពីរនេះ បានចូលរួមក្នុងកិច្ចប្រជុំសហគមន៍ចំនួនប្រាំដងក៏ពិតមែន ក៏ប៉ុន្តែគណៈកម្មការ LAAC និង VAAC ទើបបានជួបគ្នាជាលើកដំបូងដើម្បីពិភាក្សាអំពីច្បាប់ VCA នេះ នៅក្នុងខែមីនា ឆ្នាំ2019 តែប៉ុណ្ណោះ។ បន្ថែមលើនេះ គណៈ កម្មការផ្តល់ឱវាទលើច្បាប់ស្តីពីជម្រើសរបស់អ្នកបោះឆ្នោត (VCAAC) ដែលមានតំណាងមកពី VAAC និង LAAC បានចាប់ ផ្តើមជួបប្រជុំគ្នានៅក្នុងខែមីនា ឆ្នាំ2019។

តាមការចូលរួមគិតពីកិច្ចប្រជុំសហគមន៍នេះ VAAC, LAAC, និង VCAAC ត្រូវបានយកមកពិចារណា និងប្រើប្រាស់ដើម្បី បង្កើតគម្រោងរដ្ឋបាលរៀបចំការបោះឆ្នោត (EAP) ដែលនឹងរៀបរាប់លម្អិតអំពីរបៀបដែលខោនធី Fresno នឹងអនុវត្តច្បាប់ VCA នេះ រួមបញ្ចូលទាំង ការអប់រំអ្នកបោះឆ្នោត និងគម្រោងផ្សព្វផ្សាយព័ត៌មាន ស្របទៅតាមក្រុមស្តីពីការបោះឆ្នោត រដ្ឋកាលីហ្វ័រញ៉ា មាត្រា 4005(a) និងមាត្រាផ្សេងទៀត។ សូមមើលឯកសារភ្ជាប់ A សម្រាប់សេចក្តីយោងទៅកាន់មាត្រានានា នៃក្រមនេះ និងលក្ខខណ្ឌតម្រូវរបស់គម្រោង។

សេចក្តីសង្ខេបអំពីគម្រោង៖ ខោនធី Fresno នឹងធ្វើការជាមួយគណៈកម្មការចំនួនបី ដែលមានសមាសភាពចូលរួមពីសមាជិក សហគមន៍ (គណៈកម្មការផ្តល់ឱវាទលើច្បាប់ស្តីពីជម្រើសរបស់អ្នកបោះឆ្នោត, គណៈកម្មការផ្តល់ឱវាទលើលទ្ធភាពនៃការ ទទួលបានសេវាភាសា និងគណៈកម្មការផ្តល់ឱវាទលើលទ្ធភាពដែលអាចចេញចូលបានរបស់អ្នកបោះឆ្នោត) និងតំណាងមក ពីគណៈកម្មការផ្សេងទៀត នៅពេលយើងផ្លាស់ប្តូរទៅតាមច្បាប់ស្តីពីជម្រើសរបស់អ្នកបោះឆ្នោត។ ការអប់រំអ្នកបោះឆ្នោត និង កិច្ចខិតខំប្រែប្រួលផ្សព្វផ្សាយព័ត៌មាន នឹងប្រើប្រាស់បណ្តាញព័ត៌មានមួយចំនួន រួមទាំងសារព័ត៌មានបោះពុម្ពផ្សាយ បណ្តាញ ព័ត៌មានសង្គម វីដេអូ និងទូរទស្សន៍ផងដែរ។ ខោនធី នឹងរៀបចំសិក្ខាសាលាស្តីពីការអប់រំអ្នកបោះឆ្នោត ដើម្បីដាក់បញ្ចូលអ្នក បោះឆ្នោតដែលមានពិការភាព និងអ្នកមិនចេះភាសាអង់គ្លេសទៅក្នុងគម្រោងនេះដែរ។ ការធ្វើបទបង្ហាញ និងព័ត៌មាន នឹង មានផ្តល់ជូននៅតាមព្រឹត្តិការណ៍សហគមន៍ជាច្រើន។ អ្នកបោះឆ្នោតម្នាក់ៗ នឹងទទួលបានការពន្យល់តាមសំបុត្រចំនួនពីរថា អ្នកបោះឆ្នោតទាំងអស់នឹងទទួលបានសន្លឹកឆ្នោតបោះតាមសំបុត្រចំនួនមួយច្បាប់ និងជម្រើសរបស់ពួកគេក្នុងការបោះឆ្នោត និងសេវាកម្មដែលមានផ្តល់ជូន។ ការប្រាស្រ័យទាក់ទងគ្នាទាំងអស់ នឹងត្រូវបកប្រែជាភាសាអេស្ប៉ាញ ដូចមានតម្រូវដោយ ច្បាប់ស្តីពីសិទ្ធិបោះឆ្នោតរបស់សហព័ន្ធឆ្នាំ1965។ បន្ថែមលើនេះ ការផ្ញើសារនិងព័ត៌មានអំពីអ្នកបោះឆ្នោត នឹងត្រូវបកប្រែ ជាភាសាដែលក្រុមស្តីពីការបោះឆ្នោតរដ្ឋកាលីហ្វ័រញ៉ា តម្រូវឲ្យបកប្រែ រួមមាន៖ ភាសាពុនចាប ភាសាម៉ុង ភាសាចិន ភាសាកូរ៉េ ភាសាខ្មែរ ភាសាវៀតណាម និងភាសាតាហ្គាឡុក។ កញ្ចប់ឯកសារ VCA នឹងមានផ្តល់ជូនដល់អង្គការនានា ដែលអាចប្រើប្រាស់ឯកសារនេះដើម្បីជូនដំណឹងដល់សហគមន៍របស់ពួកគេ។ ដោយមានការចូលរួមគិតពីគណៈកម្មការទាំង បីនេះ និងការពិចារណាលើចំណុចតម្រូវនេះ ខោនធី នឹងកំណត់ទីតាំងសម្រាប់ធ្វើជាមណ្ឌលបោះឆ្នោតចំនួន 50 កន្លែង និង

ទីតាំងសម្រាប់ដាក់ប្រអប់ដាក់សន្លឹកឆ្នោតចំនួន 33 កន្លែង ដែលត្រូវប្រើប្រាស់នៅក្នុងការបោះឆ្នោតនាខែមីនា ឆ្នាំ2020។ មណ្ឌលបោះឆ្នោតនីមួយៗ នឹងអាចចេញចូលបាន ក៏ដូចជាផ្តល់ជូនសេវាកម្មកម្រិតខ្ពស់ រួមទាំងសន្លឹកឆ្នោតតាមតម្រូវការផងដែរ ដើម្បីឲ្យអ្នកបោះឆ្នោតរបស់ខោនធី Fresno អាចបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោតណាមួយក៏បាន។ មណ្ឌលបោះឆ្នោតចំនួនដប់បីក៏ដំណើរការរយៈពេល 11 ថ្ងៃ ហើយមណ្ឌលបោះឆ្នោតផ្សេងទៀតដែលនៅសេសសល់ នឹងបើកដំណើរការរយៈពេល 4 ថ្ងៃ រួមទាំងថ្ងៃចុងសប្តាហ៍ ថ្ងៃឈប់សម្រាក និងថ្ងៃបោះឆ្នោតផងដែរ។ ប្រអប់ដាក់សន្លឹកឆ្នោត នឹងបើកដំណើរការរយៈពេល 29 ថ្ងៃ មុនថ្ងៃបោះឆ្នោត។

II. ការអប់រំអ្នកបោះឆ្នោត និងគម្រោងផ្សព្វផ្សាយព័ត៌មាន

ខោនធី Fresno គឺជាខោនធីដែលមានចម្រុះភាពដោយមានទីក្រុងចំនួន 15, សហគមន៍មិនមែនអាដ៊ីរិកម្ម និងតំបន់ជនបទផ្សេងៗ។ ការអប់រំអ្នកបោះឆ្នោត និងការផ្សព្វផ្សាយព័ត៌មាន នឹងត្រូវធ្វើឡើងដោយប្រើប្រាស់វិធីសាស្ត្រផ្សេងៗគ្នាដើម្បីបង្កើនការចូលរួមរបស់អ្នកបោះឆ្នោត និងត្រូវប្រាកដថា អ្នកបោះឆ្នោត និងអ្នកបោះឆ្នោតនាពេលអនាគត ទទួលបានការប្រាស្រ័យទាក់ទងតាមទម្រង់ខុសៗគ្នាជាច្រើន ជាភាសាដែលសមស្រប។

ខោនធី Fresno នឹងចុះបញ្ជីជំនួយរបស់អង្គការសហគមន៍ តំណាងសហគមន៍ និងអ្នកជំនាញសហគមន៍ ដើម្បីបង្កើនកិច្ចខិតខំប្រែប្រួលបានច្រើនបំផុតដើម្បីប្រាស្រ័យទាក់ទងជាមួយសហគមន៍។

A. ការប្រើប្រាស់សារព័ត៌មាន រួមមានបណ្តាញសារព័ត៌មានសង្គម កាសែត វិទ្យុ និងទូរទស្សន៍

1. សេចក្តីប្រកាសអំពីសេវាសាធារណៈ៖ សេចក្តីប្រកាសអំពីសេវាសាធារណៈ (PSA) នឹងត្រូវបង្កើតឡើងសម្រាប់វិទ្យុ និងទូរទស្សន៍ និងត្រូវចែកចាយទៅកាន់ស្ថានីយទូរទស្សន៍ និងស្ថានីយវិទ្យុនៅក្នុងខោនធីនេះ។ PSA នឹងធ្វើការផ្សព្វផ្សាយអំពីខ្សែទូរសព្ទទាន់ហេតុការណ៍ឥតគិតថ្លៃសម្រាប់ជំនួយបោះឆ្នោត ហើយស្របពេលជាមួយគ្នានោះ ធ្វើការជូនដំណឹងជាទូទៅដល់អ្នកបោះឆ្នោតអំពីការបោះឆ្នោតនិងជម្រើសផ្សេងៗគ្នាក្នុងការបោះឆ្នោតនៅពេលខាងមុខ។ PSA នឹងជូនដំណឹងដល់អ្នកបោះឆ្នោតអំពីលទ្ធភាពដែលអាចស្វែងរកបាននូវសន្លឹកឆ្នោតបោះតាមសំបុត្រ ស្របទៅតាមទម្រង់ដែលអាចស្វែងរកបាន និងដំណើរការនៃការស្នើសុំសន្លឹកឆ្នោតនោះ។ PSA នឹងត្រូវធ្វើឡើងជាភាសាអង់គ្លេស ពុនចាប ម៉ុង ចិន កូរ៉េ ខ្មែរ វៀតណាម និងតាហ្គាឡុក និងត្រូវចែកចាយទៅកាន់ស្ថានីយនានាក្នុងមូលដ្ឋាន ដែលត្រូវប្រើនៅលើបណ្តាញសារព័ត៌មានសង្គម។ LAAC, VAAC និង VCAAC នឹងទទួលបានការប្រឹក្សាយោបល់លើខ្លឹមសារនិងការបកប្រែ PSA។

សូមមើលឯកសារភ្ជាប់ B សម្រាប់បញ្ជីស្ថានីយទូរទស្សន៍ និងស្ថានីយវិទ្យុ។

2. សារបោះពុម្ពផ្សាយ៖ សារបោះពុម្ពផ្សាយខុសៗគ្នាចំនួនបី នឹងត្រូវបង្កើតឡើង និងចែកចាយទៅកាន់កាសែត/ព្រឹត្តិបត្រព័ត៌មាននានានៅក្នុងតំបន់នេះ។ សារបោះពុម្ពផ្សាយ នឹងត្រូវបកប្រែជាភាសាដែលតម្រូវឲ្យធ្វើការបកប្រែ។ សារបោះពុម្ពផ្សាយនេះ នឹងរួមបញ្ចូលនូវខ្សែទូរសព្ទទាន់ហេតុការណ៍ឥតគិតថ្លៃ និងការជូនដំណឹងដល់អ្នកបោះឆ្នោតអំពីលទ្ធភាពដែលអាចស្វែងរកបាននូវសន្លឹកឆ្នោតបោះតាមសំបុត្រ ស្របទៅតាមទម្រង់ដែលអាចស្វែងរកបាន និងដំណើរការនៃការស្នើសុំសន្លឹកឆ្នោតនោះ។ សារបោះពុម្ពផ្សាយនឹងផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោតពីការបោះឆ្នោតនិងជម្រើសបោះឆ្នោតផ្សេងៗដែលនឹងចូលមកដល់។ សារបោះពុម្ពផ្សាយនឹងមានជាលើកដំបូងនៅក្នុងខែកញ្ញា ឆ្នាំ2019 ហើយនឹងបន្តដោយសារផ្សេងៗជាបន្តបន្ទាប់រហូតដល់ការបោះឆ្នោតមកដល់។ VCAAC, LAAC និង VAAC នឹងត្រូវផ្តល់ឱកាសដើម្បីធ្វើការពិនិត្យឡើងវិញចំពោះសារបោះពុម្ពផ្សាយនានា ។

សារបោះពុម្ពផ្សាយ នឹងត្រូវបានរចនាជាទំហំខុសៗគ្នា និងត្រូវចែកចាយ និង/ឬផ្ញើអ៊ីម៉ែលទៅកាន់កាសែត, អង្គការសហគមន៍, មន្ត្រីព័ត៌មានសាធារណៈនៅក្នុងខោនធី, នាយកដ្ឋានរបស់ខោនធី, បណ្តាទីក្រុង, ក្រុមហ៊ុនសេវាសាធារណៈ, មណ្ឌលពិសេស, មណ្ឌលសិក្សាធិការ, មហាវិទ្យាល័យ និងសាកលវិទ្យាល័យ, សមាគមអ្នកចូលនិវត្តន៍, និងអង្គការផ្សេងទៀត ដែលមានមធ្យោបាយប្រាស្រ័យទាក់ទង (តាមក្រដាស ឬអេឡិចត្រូនិក) ដែលតាមរយៈនេះ សារទាំងនេះ អាចបង្កើតជាថ្មីបានក្នុងទម្រង់ដែលមានបង្ហាញជូន ឬត្រូវបាន

ចែកចាយជាខិត្តប័ណ្ណផ្សព្វផ្សាយ។ ខោនធី នឹងផ្តល់ជូននូវសារបោះពុម្ពផ្សាយជូនដល់អង្គការនានាដែលយល់ ព្រមចែកចាយសារទាំងនោះ និងស្វែងរកបង្កើតដៃគូជាមួយអង្គការនានាដែលត្រូវការបង្កើតសារនេះជាថ្មីនៅ ក្នុងព្រឹត្តិបត្រព័ត៌មានបោះពុម្ពផ្សាយ និងព្រឹត្តិបត្រព័ត៌មានអេឡិចត្រូនិក។

សូមមើលឯកសារភ្ជាប់ C សម្រាប់សារព័ត៌មានបោះពុម្ព និងសារព័ត៌មានអេឡិចត្រូនិក។

សូមមើលឯកសារភ្ជាប់ D សម្រាប់អង្គការសហគមន៍ ទីក្រុង និងមណ្ឌលពិសេស។

3. សារព័ត៌មានសង្គម និងវត្តមានអ៊ីនធឺណិត៖ គម្រោងសារព័ត៌មានសង្គមលម្អិត នឹងត្រូវបង្កើតឡើងដើម្បី លើកទឹកចិត្តឲ្យមានការចែករំលែក និងបង្កើនប្រសិទ្ធភាពផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មានសង្គម។ គម្រោងបណ្តាញសារព័ត៌មានសង្គមនេះ នឹងមានសារជាក់លាក់អំពីខ្សែទូរសព្ទទាន់ហេតុការណ៍ឥតគិត ថ្លៃសម្រាប់ជំនួយដល់អ្នកបោះឆ្នោត និងលទ្ធភាពដែលអាចស្វែងរកបាននូវសន្លឹកឆ្នោតបោះតាមសំបុត្រ ស្រប ទៅតាមទម្រង់ដែលអាចស្វែងរកបាន និងដំណើរការនៃការស្នើសុំសន្លឹកឆ្នោតនោះ។ នៅចន្លោះខែកញ្ញា ឆ្នាំ 2019 និងខែមីនា ឆ្នាំ2020 ដោយធ្វើការជាមួយអ្នកផ្តល់យោបល់ផ្នែកសារព័ត៌មាន ខោនធីនឹងកំណត់បុគ្គល ដែលមានឥទ្ធិពលលើបណ្តាញសារព័ត៌មានសង្គម និងភាគីទីបីផ្សេងទៀត ដែលមានបំណងចង់ជួយចែករំលែក ពាក្យសម្តី និងចែករំលែកព័ត៌មានអំពីប្រព័ន្ធបោះឆ្នោតនេះ ដើម្បីធ្វើការផ្សព្វផ្សាយឲ្យបានច្រើនទៅដល់ពលរដ្ឋ សំខាន់ៗ។ ប្រតិទិនដែលមានខ្លឹមសារជាក់លាក់ នឹងត្រូវបង្កើតឡើងដោយមានសារជាក់លាក់ជាភាសាដែល តម្រូវជាចាំបាច់នៅត្រឹមខែវិច្ឆិកា ឆ្នាំ2019។

4. គេហទំព័រ៖ គេហទំព័រស្បៀនខោនធី គឺក្នុងទម្រង់ដែលអាចស្វែងរកបាន និងអាចចូលទៅប្រើបានជា សាធារណៈ។ សារព័ត៌មានបោះពុម្ព នឹងដាក់នៅលើគេហទំព័រ ដើម្បីឲ្យអាចទាញយកនិងចែករំលែកគ្នាបាន។ សេចក្តីប្រកាសអំពីសេវាសាធារណៈទាំងអស់ នឹងមាននៅលើគេហទំព័របស់ស្បៀនខោនធី។ គេហទំព័រ ខោនធី មានតារាងពេលវេលារបស់ VCA ដែលនឹងត្រូវធ្វើបច្ចុប្បន្នភាពតាមតម្រូវការចាំបាច់ ។ គេបានរំពឹងទុក ថា ព្រឹត្តិការណ៍និងឯកសារ VCA ជាក់លាក់មួយចំនួន នឹងត្រូវដាក់នៅលើគេហទំព័រនេះ នៅត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ2019។ ព័ត៌មានជាលាយលក្ខណ៍អក្សរទាំងអស់នៅលើគេហទំព័រ នឹងមានទៅតាមទម្រង់ដែល អាចទាញយកមកប្រើប្រាស់បាន ។

5. កញ្ចប់ឯកសារ VCA៖ ខោនធី នឹងផ្តល់ជូននូវកញ្ចប់ឯកសារដើម្បីដាក់បញ្ចូលនូវសំណៅថតចម្លងបណ្តាញ សារព័ត៌មានសង្គម កម្មវិធីផ្សាយពាណិជ្ជកម្មជាទម្រង់បោះពុម្ព តំណភ្ជាប់ទៅកាន់ឯកសារធ្វើបទបង្ហាញជា ហ្វាល់ PowerPoint និងឯកសារដទៃផ្សេងទៀត។ អាស្រ័យទៅលើពេលវេលាដែលមានកំណត់ កញ្ចប់ឧបករណ៍ និងវគ្គបណ្តុះបណ្តាលពីរបៀបប្រើប្រាស់កញ្ចប់ឧបករណ៍ត្រូវបានរំពឹងថានឹងរួចរាល់នៅចុងខែតុលា ឆ្នាំ2019 ។ កញ្ចប់ឧបករណ៍ VCA នឹងមានដាក់នៅលើគេហទំព័រស្បៀនខោនធី ស្ថិតក្នុងផ្នែកច្បាប់ VCA ។

សូមមើលឯកសារភ្ជាប់ E សម្រាប់ខិត្តប័ណ្ណផ្សព្វផ្សាយ និងអាសយដ្ឋានបណ្តាញសារព័ត៌មានសង្គម។

B. សិក្ខាសាលាស្តីពីការអប់រំអ្នកបោះឆ្នោត

1. សិក្ខាសាលាស្តីពីសហគមន៍ជនពិការ៖ ខោនធីនឹងរៀបចំសិក្ខាសាលាស្តីពីពិការភាព ពេញមួយថ្ងៃ/បើកឲ្យ ចូលរួមដោយសេរី អំពីគំរូម៉ូដែលនៃមណ្ឌលបោះឆ្នោត និងការធ្វើបទបង្ហាញដែលផ្តោតសំខាន់លើការបង្កើត លទ្ធភាពអាចចេញចូលបាន និងការចូលរួមពីអ្នកបោះឆ្នោតដែលមានពិការភាព។ ការធ្វើបទបង្ហាញនេះ នឹង ត្រូវកំណត់ពេលវេលាពេញមួយថ្ងៃ ដោយមានកម្មវិធីផ្តល់ឱកាស "សម្រាប់ដើរមើល" ដើម្បីទទួលបានបទ ពិសោធន៍អំពីអ្វីដែលមណ្ឌលបោះឆ្នោតអាចផ្តល់ជូនបានសម្រាប់អ្នកបោះឆ្នោតដែលមានពិការភាព។ សិក្ខា សាលានេះ នឹងធ្វើការផ្សព្វផ្សាយជាមុនដល់សហគមន៍ជនពិការតាមរយៈ VAAC និងការអញ្ជើញដោយផ្ទាល់ ទៅកាន់ក្រុមអ្នកតស៊ូមតិ និងកម្មវិធីនានា ដែលនឹងទទួលបានការលើកទឹកចិត្តដើម្បីរៀបចំកំណត់ពេល "ដំណើរទស្សនកិច្ចសិក្សា" ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍សិក្ខាសាលា/ការបើកឲ្យចូលរួមដោយសេរី។ តាមរយៈ

ការប្រើប្រាស់ VAAC នេះ ខោនធី នឹងធ្វើការជាមួយបុគ្គលនានា និងក្រុមតំណាងឱ្យសហគមន៍ជាក់លាក់ណាមួយ ដើម្បីប្រាកដថា សិក្ខាសាលានេះ ត្រូវបានរៀបចំនៅតាមទីតាំងយុទ្ធសាស្ត្រ និងជ្រើសរើសបុគ្គលិក បានត្រឹមត្រូវដើម្បីទទួលស្វាគមន៍ និងរៀបចំសិក្ខាសាលាប្រកបដោយប្រសិទ្ធភាព។ សិក្ខាទាំងនេះ នឹងត្រូវរៀបចំឡើងនៅក្នុងខែមករា ឆ្នាំ 2020 ។

2. សិក្ខាសាលាស្តីពីអ្នកនិយាយពីភាសា ដោយបានធ្វើការជាមួយ LAAC និងអង្គការសហគមន៍ខោនធី នឹងរៀបចំសិក្ខាសាលាស្តីពីការអប់រំអ្នកបោះឆ្នោតដែលនិយាយពីភាសា ដើម្បីអប់រំបន្ថែម និងជូនដំណឹងអំពីការផ្លាស់ប្តូរនានាពាក់ព័ន្ធនឹងច្បាប់ស្តីពីជម្រើសរបស់អ្នកបោះឆ្នោត ជាភាសាផ្សេងៗដូចជា ដោយមានរៀបចំយ៉ាងហោចណាស់សិក្ខាសាលាមួយជាភាសានីមួយៗដូចខាងក្រោម៖ អេស្ប៉ាញ ពុនចាប ម៉ុង ចិន កូរ៉េ ខ្មែរ វៀតណាម និងតាហ្គាឡុក។ អ្នកបកប្រែភាសាណាមួយ នឹងមានផ្តល់ជូនដើម្បីជួយសម្រួលដល់អ្នកចូលរួម។ តាមរយៈការប្រើប្រាស់ LAAC នេះ ខោនធី នឹងធ្វើការជាមួយបុគ្គលនានា និងក្រុមដែលតំណាងសហគមន៍ជាក់លាក់ណាមួយ ដើម្បីប្រាកដថា សិក្ខាសាលាទាំងនេះ ត្រូវបានរៀបចំតាមទីតាំងយុទ្ធសាស្ត្រ និងជ្រើសរើសបុគ្គលិក បានត្រឹមត្រូវដើម្បីទទួលស្វាគមន៍ និងរៀបចំសិក្ខាសាលាប្រកបដោយប្រសិទ្ធភាព។ សិក្ខាសាលាទាំងអស់នេះ នឹងត្រូវផ្សព្វផ្សាយទៅក្រុមនានា និងសារព័ត៌មាន ដែលធ្វើការដោយផ្ទាល់ជាមួយក្រុមភាសាណាមួយ។ សិក្ខាទាំងនេះ នឹងត្រូវរៀបចំឡើងនៅក្នុងខែវិច្ឆិកា និងខែធ្នូឆ្នាំ 2019 និងខែមករា ឆ្នាំ 2020 ។

C. វត្តមានសហគមន៍ទូទៅ

1. គណៈកម្មការផ្តល់ឱវាទលើច្បាប់ VCA៖ ខោនធី បានបង្កើតនូវគណៈកម្មការផ្តល់ឱវាទលើច្បាប់ស្តីពីជម្រើសរបស់អ្នកបោះឆ្នោត (VCAAC) ដែលនឹងជួបប្រជុំគ្នាជាប្រចាំ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីអប់រំសហគមន៍។ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ យើងកំពុងប្រមូលព័ត៌មានអំពីឱកាសជាក់លាក់មួយចំនួនដើម្បីធ្វើការទំនាក់ទំនងជាមួយសហគមន៍ទូទៅ ក៏ដូចជាក្រុមភាសាជាក់លាក់ណាមួយ និងសមាជិកសហគមន៍ដែលមានពិការភាព។

(គេហទំព័ររបស់ខោនធី គឺពិភាក្សានៅផ្នែកខាងលើ និងអាចប្រើប្រាស់បានជាសាធារណៈ ក្នុងនាមជាផ្នែកមួយនៃវត្តមានសហគមន៍ទូទៅ។)

2. កិច្ចប្រជុំសហគមន៍៖ ខោនធី នឹងចូលរួមក្នុងកិច្ចប្រជុំសហគមន៍ និងព្រឹត្តិការណ៍នានាដើម្បីផ្តល់នូវការអប់រំទូទៅ និងព័ត៌មានអំពី VCA ជូនដល់សមាជិកសហគមន៍គ្រប់រូប។ កញ្ចប់ឯកសារ VCA នឹងរួមបញ្ចូលនូវឯកសារធ្វើបទបង្ហាញជាហ្វាយល៍ PowerPoint ដើម្បីប្រើប្រាស់នៅក្នុងកិច្ចប្រជុំក្រុម និងការធ្វើបទបង្ហាញជា "តារាង" ដែលត្រូវប្រើប្រាស់នៅក្នុងព្រឹត្តិការណ៍នានា។ កញ្ចប់ឯកសារនេះ នឹងអាចស្វែងរកបាននៅចុងខែតុលា ឆ្នាំ2019។ ការធ្វើបទបង្ហាញរបស់យើង និងព័ត៌មានបោះពុម្ព នឹងត្រូវបកប្រែជាភាសាដែលតម្រូវជាចាំបាច់។ ខោនធីនឹងខិតខំដាក់ចូលទៅក្នុងរបៀបវារៈកិច្ចប្រជុំដែលបានកំណត់ពេលជាប្រចាំនៅទូទាំងសហគមន៍នេះ។ ខោនធី នឹងស្វែងរកការចូលរួមនៅក្នុងកិច្ចប្រជុំសហគមន៍ដែលបម្រើសេវាជូនដល់សហគមន៍នានា ដែលជាអ្នកនិយាយពីភាសា និងអ្នកដែលមានពិការភាព។

សូមមើលឯកសារភ្ជាប់ F សម្រាប់បញ្ជីសំខាន់ៗនៃកិច្ចប្រជុំនិងព្រឹត្តិការណ៍សហគមន៍នៅពេលខាងមុខ។

D. ការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកបោះឆ្នោត

1. សំបុត្រអ្នកបោះឆ្នោត៖ បន្ថែមលើសេចក្តីណែនាំដែលមានព័ត៌មានស្តីពីការបោះឆ្នោតរបស់ខោនធី (CVIG) និងការប្រគល់សន្លឹកឆ្នោតដែលបោះតាមសំបុត្រ, ខោនធី នឹងផ្ញើចេញនូវសំបុត្រយ៉ាងតិចចំនួនពីរទៅកាន់អ្នកបោះឆ្នោតម្នាក់ៗសម្រាប់គោលបំណងនៃការជូនដំណឹងដល់អ្នកបោះឆ្នោតអំពីការបោះឆ្នោតនៅពេលខាងមុខ និង

ការផ្សព្វផ្សាយអំពីទូរសព្ទជំនួយទាន់ហេតុការណ៍ឥតគិតថ្លៃ។ តាមការគ្រោងទុកសំបុត្រត្រូវបានកំណត់ពេលវេលាផ្ញើចេញ (ដោយផ្អែកលើកាលបរិច្ឆេទតាមអនុសាសន៍របស់រដ្ឋលេខាធិការ) នៅសប្តាហ៍ទីមួយនៃខែធ្នូ ឆ្នាំ 2019 និងសប្តាហ៍ទីមួយនៃខែមករា ឆ្នាំ2020។

2. ប័ណ្ណប្រៃសណីយ៍សម្រាប់សន្លឹកឆ្នោតដែលអាចស្វែងរកបាន៖ គ្រប់អ្នកបោះឆ្នោតដែលបានចុះឈ្មោះទាំងអស់នឹងទទួលបានប័ណ្ណប្រៃសណីយ៍បង់ប្រាក់តាមប្រៃសណីយ៍ជាមួយនឹងសេចក្តីណែនាំរបស់ខោនធីអំពីព័ត៌មានអ្នកបោះឆ្នោត (CVIG) ជាមួយនឹងសេចក្តីណែនាំអំពីការស្នើសុំឯកសារជាភាសាផ្សេងក្រៅពីភាសាអង់គ្លេស និង/ឬស្នើសុំសន្លឹកឆ្នោត VBM នៅក្នុងទម្រង់ដែលអាចស្វែងរកបាន។ សេចក្តីណែនាំអំពីរបៀបស្នើសុំការបោះឆ្នោតតាមសំបុត្រដែលអាចទទួលបានពីចម្ងាយ (RAVBM) នឹងត្រូវរួមបញ្ចូលនូវសេចក្តីណែនាំរបស់ខោនធីអំពីព័ត៌មានអ្នកបោះឆ្នោត។
3. អ្នកបោះឆ្នោតដែលនិយាយភាសាភាគតិច៖ ខោនធី នឹងកំណត់ពីអ្នកបោះឆ្នោតដែលនិយាយភាសាភាគតិចតាមរយៈផ្នែកសេចក្តីយោងអំពីភាសានៅលើទម្រង់ចុះឈ្មោះបោះឆ្នោត, តាមរយៈការទាក់ទងដោយផ្ទាល់ពីអ្នកបោះឆ្នោត ដែលជាលទ្ធផលនៃយុទ្ធនាការផ្សព្វផ្សាយព័ត៌មានរបស់យើង និងធ្វើការជាមួយសហគមន៍ និងប័ណ្ណប្រៃសណីយ៍បង់ប្រាក់តាមប្រៃសណីយ៍ដែលបានប្រគល់ត្រឡប់មកវិញពីសេចក្តីណែនាំរបស់ខោនធីអំពីព័ត៌មានអ្នកបោះឆ្នោត។
4. សេវាភាសាតាមទូរសព្ទឥតគិតថ្លៃ៖ អាចប្រើប្រាស់ទូរសព្ទឥតគិតថ្លៃបានសម្រាប់ការជំនួយគាំទ្រក្នុងអំឡុងពេលនៃម៉ោងធ្វើការទាំងអស់។ បុគ្គលិក មានផ្តល់ជូនដើម្បីជួយអ្នកហៅទូរសព្ទជាភាសាដែលតម្រូវដោយសហព័ន្ធ (ភាសាអេស្ប៉ាញ) និងជាភាសាផ្សេងទៀតដែលមានចាំបាច់។ ខោនធី នឹងផ្តល់ជូននូវសេវាភាសាក្នុងអំឡុងមួយខែមុនថ្ងៃបោះឆ្នោត ដើម្បីផ្តល់ជំនួយដល់អ្នកបោះឆ្នោតជាភាសាផ្សេងទៀតតាមការកំណត់របស់ក្រុមបោះឆ្នោតរដ្ឋ California ក្នុងផ្នែកលេខ 14201។

ខ្សែទូរសព្ទទាន់ហេតុការណ៍ឥតគិតថ្លៃលេខ (800) 742-1011
សេវាបញ្ជូនបន្តរដ្ឋកាលីហ្វ័រញ៉ា (វិការៈផ្នែកសម្តីនិងស្តាប់) លេខ 711

E. កញ្ចប់ថវិកាសម្រាប់ការអប់រំ និងការផ្សព្វផ្សាយព័ត៌មាន

1. កញ្ចប់ថវិកា៖ កញ្ចប់ថវិកាឆ្នាំ2019/20 (សម្រាប់ការបោះឆ្នោតនៅមុនថ្ងៃទី១ ខែកក្កដា ឆ្នាំ2020) សម្រាប់ការអប់រំ និងការផ្សព្វផ្សាយព័ត៌មាន មានចំនួន \$50,000 ដែលគាត់ច្រើននៃកញ្ចប់ថវិកានេះ នឹងត្រូវប្រើសម្រាប់ផ្នែកអ្នកប្រឹក្សាយោបល់ និងថ្លៃផលិតកម្ម។ ថ្លៃនេះមិនរួមបញ្ចូលនូវធនធាននានាដែលមាននៅតាមក្រសួងក្នុងតម្លៃទាបឬពុំគិតថ្លៃ ដូចជា ពេលវេលាផ្សព្វផ្សាយព័ត៌មានតាមសេវាសាធារណៈ និងការផលិតឡើងវិញនូវឯកសារដែលបង្កើតឡើងដោយខោនធី និងការចែកចាយដោយអង្គការសហគមន៍នោះទេ។ តាមការប៉ាន់ស្មាន មានថវិកាប្រមាណជា \$7,500 ត្រូវបានចំណាយទៅលើសកម្មភាពផ្សព្វផ្សាយ រួមទាំងម៉ោងការងារបុគ្គលិកនៅតាមឆ្នាំទាំងឡាយដែលមានការបោះឆ្នោតធំៗ ។ ក្រសួង ពុំបានផ្តល់កញ្ចប់ថវិកាសម្រាប់ការផ្សព្វផ្សាយនិងការបោះឆ្នោតក្នុងកាលពីពេលមុននោះទេ។ កញ្ចប់ថវិកានេះ ក៏រួមបញ្ចូលផងដែរនូវទឹកប្រាក់ចំនួន \$250,000 សម្រាប់សារចំនួនពីរ (សំណៅបោះពុម្ព និងតាមប្រៃសណីយ៍) ជូនដល់អ្នកបោះឆ្នោតម្នាក់ៗ និងមូលនិធិបន្ថែមសម្រាប់ផ្នែកបោះពុម្ព ពេលវេលាការងារបុគ្គលិក (អចិន្ត្រៃយ៍ ឬជំនួយបន្ថែម) ដែលត្រូវការដើម្បីធ្វើបទបង្ហាញជូនដល់សហគមន៍ កិច្ចសម្ភាសតាមសារព័ត៌មាន និងសកម្មភាពដទៃផ្សេងទៀត ដើម្បីធានាថាអ្នកបោះឆ្នោតទទួលបានដំណឹងអំពីដំណើរការបោះឆ្នោតនៃគំរូម៉ូដែលមណ្ឌលបោះឆ្នោតនេះ។

F. សហគមន៍ភាសាភាគតិច

1. លក្ខខណ្ឌតម្រូវភាសា៖ អ្នកបោះឆ្នោតរបស់ខោនធី Fresno និយាយភាសាផ្សេងៗខុសៗគ្នា។ ខោនធី Fresno ត្រូវតម្រូវឲ្យផ្តល់ឯកសារបោះឆ្នោត និងជំនួយជាភាសាអេស្ប៉ាញស្ថិតក្រោមច្បាប់ស្តីពីសិទ្ធិបោះឆ្នោតរបស់សហព័ន្ធ ឆ្នាំ1965 (52 U.S.C. Sec. 10101 et seq.)។ បន្ថែមលើនេះ ខោនធី Fresno ត្រូវបានតម្រូវឲ្យផ្តល់ឯកសារនិងជំនួយការបោះឆ្នោតជាភាសាចំនួនប្រាំពីរ (ពុនចាប ម៉ុង ចិន កូរ៉េ ខ្មែរ វៀតណាម និងតាហ្គាឡុក) នៅក្នុងតំបន់ជាក់លាក់មួយចំនួនរបស់ខោនធីស្របទៅតាមក្រមស្តីពីការបោះឆ្នោត រដ្ឋកាលីហ្វ័រញ៉ា មាត្រា 14201។
2. សេវាភាសា៖ ចំណាត់ការជាក់លាក់របស់យើងពាក់ព័ន្ធនឹងភាសានៃសហគមន៍ដែលមានភាសាភាគតិច ត្រូវបានដាក់បញ្ចូលតាមរយៈការអប់រំ និងគម្រោងផ្សព្វផ្សាយព័ត៌មាននេះ។ LAAC របស់ខោនធី Fresno មានសមាសភាពជាក្រុមចម្រុះមកពីសមាជិកសហគមន៍ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យប្រាកដថា យើងកំពុងចាត់វិធានការសមស្របដើម្បីផ្សព្វផ្សាយព័ត៌មានឲ្យបានដល់សហគមន៍ភាសាភាគតិចរបស់យើង។ បច្ចុប្បន្ននេះ សមាជិកបុគ្គលិករៀបចំការបោះឆ្នោតនិយាយភាសាអេស្ប៉ាញ ពុនចាប និងម៉ុង។ យើងនឹងស្វែងរកបុគ្គលិកផ្តល់ជំនួយបន្ថែម ដែលចេះនិយាយពីភាសា ហើយនឹងជួលបុគ្គលិកសម្រាប់មណ្ឌលបោះឆ្នោតដែលត្រូវការអ្នកចេះពីភាសានៅទូទាំងខោនធី ដែលមានការបញ្ជាក់ជាពិសេសនៅក្នុងភាសាដែលមានការតម្រូវពីខោនធី។ ដូចបានរៀបរាប់ខាងលើ គ្រប់សារព័ត៌មានទាំងអស់របស់យើង នឹងត្រូវផ្តល់ជូនទៅតាមភាសាដែលមានតម្រូវការ និងត្រូវផ្តល់ជូនទៅអង្គការសារព័ត៌មានដែលផ្តល់សេវាជាភាសាជាក់លាក់ណាមួយ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីសារព័ត៌មានរបស់យើង (បានភ្ជាប់ជូន)។ សិក្ខាសាលាស្តីពីអ្នកបោះឆ្នោតដែលចេះពីភាសា ត្រូវបានរៀបរាប់នៅផ្នែកខាងលើស្ថិតក្រោមសិក្ខាសាលាស្តីពីការអប់រំអ្នកបោះឆ្នោត។

G. សហគមន៍ជនពិការ

1. សិក្ខាសាលា/VAAC៖ ដូចបានរៀបរាប់ខាងលើនៅក្នុងសិក្ខាសាលាស្តីពីការអប់រំអ្នកបោះឆ្នោត យើងនឹងរៀបចំសិក្ខាសាលាមួយថ្ងៃ/ការចូលរួមដោយបើកចំហសម្រាប់អ្នកបោះឆ្នោតដែលមានពិការភាព និងបុគ្គល និងអង្គការសហគមន៍ដែលគាំទ្រដល់អ្នកបោះឆ្នោតទាំងអស់នេះ។ VAAC របស់យើង គឺជាផ្នែកដ៏សំខាន់មួយនៃកិច្ចខិតខំប្រែប្រួលរបស់យើង ហើយយើងនឹងបន្តធ្វើការជាមួយ VAAC និងប្រើប្រាស់ជំនាញការរបស់ពួកគេដើម្បីផ្សព្វផ្សាយឲ្យបានដល់សមាជិកនៅក្នុងសហគមន៍របស់យើងដែលមានពិការភាព។ សមាជិករបស់ VAAC ក៏នឹងបម្រើការនៅ VCAAC ផងដែរ។ នៅទូទាំងគម្រោងនេះទាំងមូល យើងមានរូបបញ្ចូលនូវចំណាត់ការរបស់យើងដែលពាក់ព័ន្ធនឹង PSA ដំណើររៀងថ្មីៗ សារព័ត៌មានបោះពុម្ព និងបណ្តាញសារព័ត៌មានសង្គម ការផ្សព្វផ្សាយព័ត៌មានដល់សហគមន៍ និងគេហទំព័រខោនធី ដែលនឹងផ្តល់ដំណឹងនិងអប់រំដល់អ្នកបោះឆ្នោតដោយមានការផ្តោតជាសំខាន់លើលទ្ធភាពដែលអាចស្វែងរកបាននូវសន្លឹកឆ្នោតបោះតាមសំបុត្រនៅក្នុងទម្រង់ដែលអាចរកបាន និងដំណើរការស្នើសុំសន្លឹកឆ្នោតនេះ។

III. គំរូម៉ូដែលមណ្ឌលបោះឆ្នោត

A. សន្លឹកឆ្នោតបោះតាមសំបុត្រ

1. បោះឆ្នោតតាមសំបុត្រ (VBM)៖ គ្រប់អ្នកបោះឆ្នោតទាំងអស់របស់ខោនធី Fresno ដែលបានចុះឈ្មោះរួច នឹងទទួលបានសន្លឹកឆ្នោតសម្រាប់បោះតាមសំបុត្រចំនួនមួយច្បាប់។ សន្លឹកឆ្នោតបោះតាមសំបុត្រ អាចត្រូវប្រគល់ត្រឡប់មកវិញតាមសំបុត្រ (បង់ប្រាក់តាមប្រៃសណីយ៍) នៅប្រអប់ជាក់សន្លឹកឆ្នោតណាមួយ ឬនៅតាមមណ្ឌលបោះឆ្នោតណាមួយ។

2. **RAVBM (បោះឆ្នោតតាមសំបុត្រដែលអាចយកបានពីចម្ងាយ)៖** អ្នកបោះឆ្នោតដែលមានពិការភាពដែលបានចុះឈ្មោះនៅខោនធី Fresno អាចស្នើសុំសន្លឹកឆ្នោតដែលអាចស្វែងរកបាននៅការិយាល័យបោះឆ្នោតណាមួយ។ សន្លឹកឆ្នោត អាចស្វែងរកបាននៅក្នុងកុំព្យូទ័ររបស់អ្នកបោះឆ្នោតបាន ដែលមានដាក់សញ្ញាសម្គាល់បច្ចេកវិទ្យាជំនួយផ្ទាល់ខ្លួនរបស់អ្នកបោះឆ្នោត ហើយបន្ទាប់មកព្រីនវាចេញ។ សន្លឹកឆ្នោត អាចប្រគល់ត្រឡប់ទៅវិញបាននៅក្នុងលក្ខណៈដូចគ្នាទៅនឹងសន្លឹកឆ្នោត VBM ដែរ (តាមសំបុត្រប្រអប់ដាក់សន្លឹកឆ្នោត ឬមណ្ឌលបោះឆ្នោត)។ ការបង្កើតសារស្តីពីការប្រើប្រាស់សេវា RAVBM នឹងត្រូវដាក់បញ្ចូលលើគេហទំព័រ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងសៀវភៅណែនាំព័ត៌មានរបស់ខោនធី ។ សារជាព្រីន និងវីដេអូ នឹងត្រូវផ្តល់ទៅឲ្យទីភ្នាក់ងារនិងអង្គការនានា ដែលផ្តល់សេវាទៅដល់ពលរដ្ឋមានពិការភាព ដើម្បីបញ្ចូលទៅក្នុងសាររបស់គេទៅកាន់អតិថិជននិងសមាជិករបស់គេ ។
3. **សំណើសុំផ្លាស់ប្តូរសន្លឹកឆ្នោតជាថ្មី៖** គ្រប់អ្នកបោះឆ្នោតទាំងអស់ អាចស្នើសុំផ្លាស់ប្តូរសន្លឹកឆ្នោតជាថ្មីបានដោយទូរសព្ទទៅលេខ (559) 600-VOTE (8683), ដោយធ្វើទូរសារនូវសំណើសុំនោះទៅលេខ (559) 488-3279, ដោយមានវត្តមាននៅមណ្ឌលបោះឆ្នោត ឬនៅការិយាល័យបោះឆ្នោតនោះ។

B. មណ្ឌលបោះឆ្នោត

1. **ទីតាំងមណ្ឌលបោះឆ្នោត៖** ដោយប្រើប្រាស់លក្ខខណ្ឌវិនិច្ឆ័យ VCA និងរូបមន្តសម្រាប់គណនារកចំនួនមណ្ឌលបោះឆ្នោត និងកំណត់ទីតាំងមណ្ឌលបោះឆ្នោត ខោនធីនឹងបន្តធ្វើការដោយផ្ទាល់ជាមួយ VAAC, LAAC, និង VCAAC របស់យើងដើម្បីកំណត់ទីតាំងមណ្ឌលបោះឆ្នោត។ ផ្អែកតាមរូបមន្តរបស់ VCA បច្ចុប្បន្ននេះខោនធី Fresno ត្រូវបានតម្រូវឲ្យមានមណ្ឌលបោះឆ្នោតចំនួន 47 មណ្ឌល។ ខោនធី Fresno នឹងផ្តល់តំបន់ចំនុច 50 មណ្ឌល ។ មណ្ឌលបោះឆ្នោត នឹងត្រូវបែងចែកស្មើគ្នានៅទូទាំងខោនធី ដើម្បីបង្កើតជម្រើសនៃភាពងាយស្រួលខ្ពស់សម្រាប់អ្នកបោះឆ្នោតនៅតាមទីតាំងដែលអាចចេញចូលបាន នៅជិតបំផុតតាមអាចធ្វើទៅបានទៅនឹងផ្លូវរត់ដែលនៅជាប់នឹងសេវាដឹកជញ្ជូនសាធារណៈ។ នេះនឹងក្លាយជាគោលដៅដែលត្រូវមានមណ្ឌលបោះឆ្នោតនៅក្នុងទីតាំងដែលនឹងត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោតនាពេលអនាគត ដើម្បីឲ្យអ្នកបោះឆ្នោតមានភាពស៊ាំទៅនឹងទីតាំងបោះឆ្នោត។ មណ្ឌលបោះឆ្នោត នឹងបើកដំណើរការក្នុងរយៈពេលតិចបំផុត 8 ម៉ោង ក្នុងមួយថ្ងៃ និងត្រូវឲ្យបើកដំណើរការចំនួន 13 ម៉ោង នៅថ្ងៃបោះឆ្នោត។ មណ្ឌលបោះឆ្នោតចំនួនដប់ នឹងបើកដំណើរការចំនួន 11 ថ្ងៃ ហើយមណ្ឌលបោះឆ្នោតបន្ថែមនឹងបើកដំណើរការក្នុងរយៈពេលបួនថ្ងៃ។
2. **សេវាមណ្ឌលបោះឆ្នោត៖** មណ្ឌលបោះឆ្នោត នឹងអនុញ្ញាតឲ្យអ្នកបោះឆ្នោតណាម្នាក់ដែល មានសិទ្ធិបោះឆ្នោតក្នុងខោនធី Fresno ធ្វើការបោះឆ្នោតបានដោយផ្ទាល់ អាចចុះឈ្មោះបោះឆ្នោត ឬធ្វើបច្ចុប្បន្នភាពបញ្ជីចុះឈ្មោះបោះឆ្នោតរបស់ពួកគេ។ ក្នុងអំឡុងពេល 14 ថ្ងៃ ភ្លាមៗបន្ទាប់ពីនីតិវិធីបោះឆ្នោត ឬនៅថ្ងៃបោះឆ្នោត អ្នកបោះឆ្នោតអាចបំពេញការចុះឈ្មោះបោះឆ្នោតដោយមានលក្ខខណ្ឌ (CVR) និងបោះឆ្នោតលើសន្លឹកឆ្នោតដែលមានលក្ខខណ្ឌ។ អ្នកបោះឆ្នោត នឹងទទួលបានសេវាកម្មកម្រិតខ្ពស់នៅគ្រប់មណ្ឌលបោះឆ្នោតទាំងអស់។ អ្នកបោះឆ្នោត ក៏អាចដាក់សន្លឹកឆ្នោត VBM ដែលបានបោះរួចនៅតាមមណ្ឌលបោះឆ្នោតណាមួយបានផងដែរ។
3. **បច្ចេកវិទ្យា៖** មណ្ឌលបោះឆ្នោត នឹងត្រូវភ្ជាប់ទៅនឹងប្រព័ន្ធគ្រប់គ្រងព័ត៌មានបោះឆ្នោត (EIMS) របស់ខោនធី ដើម្បីអនុញ្ញាតឲ្យបុគ្គលិកមណ្ឌលបោះឆ្នោត ធ្វើការផ្ទៀងផ្ទាត់តាមពេលវេលាជាក់ស្តែងអំពីស្ថានភាពនៃការបោះឆ្នោតរបស់អ្នកបោះឆ្នោតម្នាក់ៗ។ សន្លឹកឆ្នោត នឹងត្រូវព្រីនចេញ "តាមតម្រូវការ" ដើម្បីឲ្យអ្នកបោះឆ្នោតម្នាក់ៗ ទទួលបានសន្លឹកឆ្នោតដែលសមស្រប។
4. **អង្គភាពដែលមានផ្លូវចេញចូលសម្រាប់ជនពិការ និងការជ្រើសរើសបុគ្គលិក៖** មណ្ឌលបោះឆ្នោត នឹងមានឧបករណ៍សម្រាប់គូសសញ្ញាដែលអាចប្រើប្រាស់បានចំនួនបី (Image Cast X)។ គ្រប់មណ្ឌលបោះឆ្នោតទាំងអស់ នឹងត្រូវស្ថិតក្រោមបណ្តឹងរបស់ច្បាប់ស្តីពីជនជាតិអាមេរិកាំងដែលមានពិការភាព (ADA) ហើយបុគ្គលិកនឹង

ជួយអ្នកបោះឆ្នោតទៅតាមតម្រូវការជាក់លាក់ណាមួយ។ គ្រប់សេវាទាំងអស់តាមមណ្ឌលបោះឆ្នោត នឹងមាន ផ្តល់ជូនដល់អ្នកមានពិការភាព ។

5. ការជ្រើសរើសបុគ្គលិកមណ្ឌលបោះឆ្នោត៖ ចំនួនសមាជិកគណៈកម្មការរៀបចំការបោះឆ្នោតនៅមណ្ឌលបោះ ឆ្នោត នឹងមានចំនួនចាប់ពីបួន ទៅ 10 នាក់ (ធ្វើការដូចអ្នកពេញម៉ោង) អាស្រ័យលើលទ្ធផលរំពឹងទុក និងទំហំ មណ្ឌលបោះឆ្នោត។ សមាជិកគណៈកម្មការរៀបចំការបោះឆ្នោតដែលនិយាយពីភាសា នឹងត្រូវចាត់តាំងទៅ មណ្ឌលបោះឆ្នោតទៅតាមតម្រូវការនៃច្បាប់ស្តីពីសិទ្ធិបោះឆ្នោតរបស់សហព័ន្ធ និងក្រសួងការបរទេស។ បន្ថែម លើនេះ ខោនធីនឹងផ្តល់នូវសេវាបកប្រែតាមទូរសព្ទជាភាសាដែលមានតម្រូវការដើម្បីបំពេញបន្ថែមដល់សេវា បកប្រែដែលត្រូវការចាំបាច់។
6. សេវាផ្នែកភាសា៖ សមាជិកគណៈបោះឆ្នោតពហុភាសា នឹងត្រូវបានចាត់តាំងទៅកាន់មណ្ឌលបោះឆ្នោតទៅតាម ការតម្រូវរបស់ច្បាប់ស្តីពីសិទ្ធិបោះឆ្នោតសហព័ន្ធនិងរដ្ឋលេខាធិការ ។ បន្ថែមលើនេះទៀត ខោនធីនឹងផ្តល់សេវា បកប្រែភាសាតាមទូរសព្ទជាភាសាតម្រូវដោយច្បាប់ ដើម្បីជាការបន្ថែមដល់សេវាបកប្រែភាសាតាមតម្រូវការ ជាក់ស្តែង ។ មណ្ឌលបោះឆ្នោតខោនធី Fresno ទាំងអស់នឹងមានសមាជិកគណៈបោះឆ្នោតពហុភាសានិយាយ ភាសាអេស្ប៉ាញ ។ បន្ថែមលើនេះទៀត មណ្ឌលបោះឆ្នោតនៅក្នុង ឬជិតតំបន់ភាសាផ្សេងទៀតតម្រូវដោយផ្នែក 14201 ក្រុមបោះឆ្នោតរដ្ឋ California នឹងត្រូវប្រចាំការដោយសមាជិកគណៈបោះឆ្នោតពហុភាសាដែល ចេះនិយាយភាសាតាមតម្រូវការ ។ គ្រប់ឯកសារបោះឆ្នោតនិងជំនួយនៅតាមមណ្ឌលបោះឆ្នោតទាំងអស់ នឹង ត្រូវផ្តល់ជាភាសាអេស្ប៉ាញ ។ ឯកសារបកប្រែ និងនិងជំនួយផ្នែកភាសាជាក់លាក់នឹងត្រូវផ្តល់នៅតាមមណ្ឌល បោះឆ្នោត ដែលស្ថិតនៅក្នុង ឬនៅជិតតំបន់ភាសាជាក់លាក់ពាក់ព័ន្ធតាមការកំណត់ក្នុងផ្នែក 14201 ក្រុមបោះ ឆ្នោតរដ្ឋ California ។
7. ស្តង់ដារបោះឆ្នោតដែលអាចចេញចូលបាន៖ មណ្ឌលបោះឆ្នោតទាំងអស់នឹងមានស្តង់ដារបោះឆ្នោតដែលអាចចេញ ចូលបាន ដើម្បីឲ្យអ្នកបោះឆ្នោតទាំងអស់អាចបោះឆ្នោតបានដោយសម្ងាត់និងឯករាជ្យ ។
8. ការពិចារណាទៅលើសេវាបោះឆ្នោតចល័ត៖ ខោនធីកំពុងតែពិនិត្យលទ្ធភាពសេវាបោះឆ្នោតចល័ត ដោយផ្អែក ទៅលើលទ្ធភាពសមស្របរបស់អង្គការចល័ត និងធនធានហិរញ្ញវត្ថុដែលមាន សម្រាប់ដាក់បុគ្គលិកបម្រើការ ក្នុងអង្គការ ខោនធីនឹងផ្តល់សេវាចល័តនៅក្នុងតំបន់នានាដែលនឹងមិនមានមណ្ឌលបោះឆ្នោត ។ ការវិភាគកំពុង តែដំណើរការ និងការកំណត់ជាចុងក្រោយនឹងត្រូវធ្វើឡើងត្រឹមអំណាចខែធ្នូ ឆ្នាំ 2019 ។
9. មធ្យោបាយធ្វើដំណើរសាធារណៈ មធ្យោបាយធ្វើដំណើរសាធារណៈនៅក្នុងខោនធីនឹងត្រូវផ្តល់ដោយមិនគិតថ្លៃ ដល់អ្នកដែលចង់ទៅកាន់មណ្ឌលបោះឆ្នោតក្នុងអំឡុងពេលបោះឆ្នោតទាំងបួនថ្ងៃ ។

សូមមើលឯកសារភ្ជាប់ G សម្រាប់ដ្យាក្រាមទម្រង់មណ្ឌលបោះឆ្នោត
 សូមមើលឯកសារភ្ជាប់ H សម្រាប់ទីតាំងមណ្ឌលបោះឆ្នោតដែលធ្លាប់ស្គាល់ (អាចមានការប្រែប្រួល)។
 សូមមើលឯកសារភ្ជាប់ I សម្រាប់ចំនួនសមាជិកគណៈកម្មការរៀបចំការបោះឆ្នោត និងភាសានិយាយ។

C. ប្រអប់ដាក់សន្លឹកឆ្នោត

1. ទីតាំងនិងចំនួនប្រអប់ដាក់សន្លឹកឆ្នោត៖ តាមរយៈការប្រើប្រាស់លក្ខខណ្ឌវិនិច្ឆ័យ VCA និងរូបមន្តសម្រាប់ គណនាការចំនួនប្រអប់ដាក់សន្លឹកឆ្នោត និងកំណត់ទីតាំងដាក់សន្លឹកឆ្នោត ខោនធីនឹងបន្តធ្វើការដោយផ្ទាល់ជាមួយ VAAC, LAAC, និង VCAAC របស់យើងដើម្បីកំណត់ទីតាំងសម្រាប់ដាក់ប្រអប់ដាក់សន្លឹកឆ្នោត។ ផ្អែកតាមរូបមន្ត របស់ VCA ខោនធី Fresno ត្រូវតម្រូវឲ្យមានប្រអប់ដាក់សន្លឹកឆ្នោតចំនួន 31 ប្រអប់។ ប្រអប់ដាក់សន្លឹកឆ្នោតនឹង ត្រូវដំណើរការរយៈពេលមិនតិចជាង 29 ថ្ងៃនោះទេ រួមទាំងថ្ងៃបោះឆ្នោតផងដែរ។ ប្រអប់ដាក់សន្លឹកឆ្នោត នឹងត្រូវ

បើកដំណើរការនៅក្នុងម៉ោងធ្វើការធម្មតាក្នុងកម្រិតអប្បបរមា ប្រសិនបើប្រអប់ទាំងនោះត្រូវបានដាក់នៅក្នុងអគារ ហើយប្រអប់ដាក់សន្លឹកឆ្នោតមួយចំនួនទៀត នឹងត្រូវដាក់នៅខាងក្រៅ និងបើកដំណើរការ 24 ម៉ោង ក្នុងមួយថ្ងៃ។ ប្រអប់ដាក់សន្លឹកឆ្នោតទាំងអស់ នឹងត្រូវស្ថិតក្រោមពាក្យបណ្តឹងនៃច្បាប់ADA។

សូមមើលឯកសារភ្ជាប់ J សម្រាប់ទីតាំងប្រអប់ដាក់សន្លឹកឆ្នោតដែលបានស្គាល់ (អាចមានការផ្លាស់ប្តូរ)។

D. អាចប្រើប្រាស់ទូរសព្ទឥតគិតថ្លៃបាន

1. **អាចប្រើប្រាស់ទូរសព្ទបាន៖** អាចប្រើប្រាស់ទូរសព្ទឥតគិតថ្លៃបានសម្រាប់ជំនួយគាំទ្រក្នុងអំឡុងពេលនៃម៉ោងធ្វើការ ទាំងអស់។ បុគ្គលិក មានផ្តល់ជូនដើម្បីជួយអ្នកហៅទូរសព្ទជាភាសាដែលតម្រូវដោយសហព័ន្ធ ហើយខោនធីនឹងផ្តល់សេវាផ្នែកភាសាក្នុងអំឡុងមួយខែមុនថ្ងៃបោះឆ្នោត ដើម្បីផ្តល់ជំនួយដល់អ្នកបោះឆ្នោតជាភាសាកំណត់ដោយផ្នែក 14201 នៃក្រមបោះឆ្នោតរដ្ឋ California ។

ខ្សែទូរសព្ទទាន់ហេតុការណ៍ឥតគិតថ្លៃលេខ (800) 742-1011
សេវាបញ្ជូនបន្តរដ្ឋកាលីហ្វ័រញ៉ា (វិការៈផ្នែកសម្តីនិងស្តាប់) លេខ 711

E. អាចចេញចូលបានដោយអ្នកបោះឆ្នោតដែលមានពិការភាព

1. **VAAC៖** VAAC របស់ខោនធី Fresno គឺជាគណៈកម្មការសកម្មមួយ ដែលមានសមាសភាពនៃអ្នកបោះឆ្នោត ដែលមានពិការភាព និងសមាជិកសហគមន៍ ដែលមានចំណាប់អារម្មណ៍ និងចំណេះដឹងអំពីបញ្ហាប្រឈមនានា ដែលអ្នកបោះឆ្នោតដែលមានពិការភាពជួបប្រទះ។ VAAC កំពុងផ្តល់យោបល់ ជំនួយ និងអនុសាសន៍នានាដល់ការ បោះឆ្នោតរបស់ខោនធី អំពីរបៀបធ្វើយ៉ាងណាឲ្យអ្នកបោះឆ្នោតដែលមានពិការភាព អាចធ្វើការបោះឆ្នោតបាន ដោយខ្លួនឯង និងដោយការសម្ងាត់។ VAAC បានចូលរួមយ៉ាងសកម្មជាមួយការផ្លាស់ប្តូរទៅប្រើ VCA នៅក្នុង ខោនធី Fresno។
2. **ឧបករណ៍សម្រាប់គូសសញ្ញាសន្លឹកឆ្នោតដែលអាចប្រើបាន៖** ខោនធី មានការប្តេជ្ញាចិត្តដើម្បីលើកកម្ពស់លទ្ធភាព ដែលអាចចេញចូលបាននៅក្នុងដំណើរការនៃការបោះឆ្នោត។ មណ្ឌលបោះឆ្នោត នឹងបំពាក់ទៅដោយឧបករណ៍ សម្រាប់គូសសញ្ញាលើសន្លឹកឆ្នោតដែលអាចប្រើប្រាស់បាន (Image Cast X) ដើម្បីផ្តល់ឱកាសដូចគ្នាក្នុងការ ប្រើប្រាស់និងការចូលរួម ដូចដែលមានផ្តល់ជូនដល់អ្នកបោះឆ្នោតដែលពុំមានពិការភាពដែរ រួមទាំងសមត្ថភាពក្នុង ការបោះឆ្នោតដោយសម្ងាត់ និងដោយឯករាជ្យផងដែរ។ ការអប់រំ និងគម្រោងផ្សព្វផ្សាយនៅក្នុងផ្នែកទីមួយនៃ ឯកសារនេះ មានរៀបរាប់លម្អិតអំពីគម្រោងសម្រាប់សារព័ត៌មាន និងព័ត៌មានជាក់លាក់អំពីការផ្សព្វផ្សាយ លេខទូរសព្ទឥតគិតថ្លៃ និងប្រព័ន្ធបោះឆ្នោតពីចម្ងាយតាមសំបុត្រដែលអាចស្វែងរកបាន (RAVBM)។
3. **ការបោះឆ្នោតដែលអាចចូលទៅប្រើបានពីចម្ងាយ៖** អ្នកបោះឆ្នោតដែលបានចុះឈ្មោះរួចរបស់ខោនធី Fresno អាច ជ្រើសរើសចូលទៅកាន់ប្រព័ន្ធអនឡាញ តាមរយៈប្រព័ន្ធបោះឆ្នោតតាមសំបុត្រដែលអាចប្រើប្រាស់បានពីចម្ងាយ (RAVBM) ដើម្បីស្នើសុំសន្លឹកឆ្នោតដែលអាចទាញយកបាន។ RAVBM ផ្តល់ជូនដល់អ្នកបោះឆ្នោតដែលមាន ពិការភាពនូវសមត្ថភាពក្នុងការស្នើសុំឲ្យធ្វើសន្លឹកឆ្នោត VBM តាមប្រព័ន្ធអេឡិចត្រូនិកពីគេហទំព័រដែលទទួល បានការអនុញ្ញាត។ សន្លឹកឆ្នោតអេឡិចត្រូនិក អាចទាញយកបានទៅក្នុងកុំព្យូទ័ររបស់អ្នកបោះឆ្នោតបាន ដែលមាន ដាក់សញ្ញាសម្គាល់បច្ចេកវិទ្យាជំនួយផ្ទាល់ខ្លួនរបស់អ្នកបោះឆ្នោត ហើយបន្ទាប់មកព្រីនសន្លឹកឆ្នោតនោះចេញ។ សន្លឹកឆ្នោត អាចប្រគល់ត្រឡប់មកវិញបាននៅក្នុងលក្ខណៈដូចគ្នានឹងសន្លឹកឆ្នោត VBM ដែរ (តាមសំបុត្រ ប្រអប់ដាក់សន្លឹកឆ្នោត ឬមណ្ឌលបោះឆ្នោត)។

F. សន្តិសុខ/ផែនការសម្រាប់គ្រោះអាសន្ន

1. សន្តិសុខ៖ នៅពេលដែលមណ្ឌលបោះឆ្នោត មិនដំណើរការ ទីតាំងនិងគ្រឿងបរិក្ខារ នឹងត្រូវការការសន្តិសុខ តាមរយៈពិធីសារសន្តិសុខដែលមានការធ្វើតេស្តនិងបង្កើតឡើង ដូចជាស្តុកបិតភ្ជាប់មានស្នាមភស្តុតាង និងគ្រឿងបរិក្ខាររក្សាទុកដោយមានសុវត្ថិភាព។
2. ការបង្ការការរំខាន៖ សន្តិសុខ និងគម្រោងសម្រាប់គ្រោះអាសន្ន គឺត្រូវបានដាក់ឱ្យដំណើរការដើម្បីការពារការរំខាន ដល់ការបោះឆ្នោត និងដើម្បីធានាថា ការបោះឆ្នោតត្រូវបានប្រព្រឹត្តទៅដោយត្រឹមត្រូវ។ ប្រភពថាមពលដែលគ្មាន ការកាត់ផ្តាច់ (UPS) នឹងត្រូវប្រើប្រាស់នៅលើឧបករណ៍គូសសន្លឹកឆ្នោតដែលមានយ៉ាងតិចមួយ (Image Cast X) សម្រាប់មណ្ឌលបោះឆ្នោតនីមួយៗ។ ឧបករណ៍រក្សាទុកបម្រុង/គ្រឿងបរិក្ខារជំនួសថ្មី នឹងអាចស្វែងរកបានជាមួយ នឹងក្រុមបច្ចេកវិទ្យាព័ត៌មាន (IT) ដែលដើរក្រវែលនៅក្បែរនោះ។ ការបោះឆ្នោត គឺអាចធ្វើទៅបាននៅអគារ ការិយាល័យបោះឆ្នោតរបស់ខោនធី ដែលមានម៉ាស៊ីនភ្លើងសម្រាប់ប្រើករណីបន្ទាន់។ មណ្ឌលបោះឆ្នោតទាំងអស់ នឹងមានបញ្ជីនៃទីតាំងមណ្ឌលបោះឆ្នោតផ្សេងទៀត ដើម្បីឱ្យអ្នកបោះឆ្នោតអាចបញ្ជូនបន្តទៅកាន់មណ្ឌលបោះឆ្នោត ដែលនៅជិតនោះបំផុត ប្រសិនបើចាំបាច់។

G. ការសន្សំសំចៃលើការចំណាយ

1. ថ្លៃចំណាយ៖ ខោនធី Fresno ត្រូវការទិញប្រព័ន្ធបោះឆ្នោតថ្មីមួយដើម្បីជំនួសប្រព័ន្ធចាស់ដែលមានអាយុកាល 20 ឆ្នាំទៅហើយ ហើយគេបានកំណត់ថា ឆ្នាំ2019 គឺជាឆ្នាំដែលត្រូវទិញប្រព័ន្ធថ្មីនេះ។ នៅក្នុងពេលជាមួយគ្នានោះ ច្បាប់បានផ្តល់ជូនដល់គ្រប់ខោនធីទាំងអស់របស់រដ្ឋកាលីហ្វ័រញ៉ានូវឱកាសជាជម្រើសដើម្បីផ្លាស់ប្តូរទៅប្រើ VCA។ តម្លៃគ្រឿងបរិក្ខារសម្រាប់គំរូម៉ូដែលការិយាល័យបោះឆ្នោតនៃមណ្ឌលបោះឆ្នោតចាស់ ត្រូវបានប៉ាន់ស្មានថាមាន តម្លៃ \$1,600,000 ថ្លៃជាងគ្រឿងបរិក្ខារសម្រាប់គំរូម៉ូដែល VCA មូលហេតុសំខាន់គឺដោយសារ ខោនធី Fresno ប្រើប្រាស់ម៉ាស៊ីនអានសន្លឹកឆ្នោតនៅការិយាល័យបោះឆ្នោត។ ការសន្សំសំចៃលើគ្រឿងបរិក្ខារសន្សំសំចៃនេះ គឺជា ការសន្សំសំចៃតែមួយលើក។ ការវិភាគលើតម្លៃចំណាយបង្ហាញថា គំរូម៉ូដែល VCA នឹងមានតម្លៃថ្លៃជាងមុនបន្តិច ដើម្បីដំណើរការបន្តបន្ទាប់ សំខាន់គឺដោយសារការផ្សព្វផ្សាយដែលត្រូវអនុវត្តជាចាំបាច់ ការគាំទ្រផ្នែកបច្ចេកវិទ្យា និងភាពខុសគ្នានៅតម្លៃជ្រើសរើសបុគ្គលិកសម្រាប់ចំនួនថ្ងៃបន្ថែមសម្រាប់មណ្ឌលបោះឆ្នោត។

ឯកសារភ្ជាប់ A – ក្រមស្តីពីការបោះឆ្នោត មាត្រា 4005(a) និងមាត្រាបន្ទាប់/សេចក្តីយោងឆ្លងគ្នាដើម្បីធ្វើផែនការ

(I) The plan for the administration of elections conducted pursuant to this section, includes all of the following:	
(i) A voter education and outreach plan that is approved by the Secretary of State and that includes all of the following:	
(I) A description of how the county elections official will use the media, including social media, newspapers, radio, and television that serve language minority communities for purposes of informing voters of the upcoming election and promoting the toll-free voter assistance hotline.	II A 1,2,3,4 Use of Media including Accessible format Attachments B,C,D,E
(II) A description of how the county elections official will use the media, including social media, newspapers, radio, and television for purposes of informing voters of the availability of a vote by mail ballot in an accessible format and the process for requesting such a ballot.	II B, C Workshops, Community Presence Attachments D, F
(III) A description of how the county elections official will have a community presence to educate voters regarding the provisions of this section.	
(IV) A description of the accessible information that will be publicly available on the accessible Internet Web site of the county elections official.	II A 4 Website
(V) A description of the method used by the county elections official to identify language minority voters.	II D 3 Language Minority
(VI) A description of how the county elections official will educate and communicate the provisions of this section to the public, including:	
(ia) Communities for which the county is required to provide voting materials and assistance in a language other than English under subdivision (a) of Section 14201 and the federal Voting Rights Act of 1965 (52 U.S.C. Sec. 10101 et seq.). The county elections official shall hold at least one bilingual voter education workshop for each language in which the county is required to provide voting materials and assistance in a language other than English under subdivision (a) of Section 14201 and the federal Voting Rights Act of 1965 (52 U.S.C. Sec. 10101 et seq.).	II A 1,2,3,4 Media Attachments B,C,D,E II B 2 Workshop II C 1,2 Comm Presence II D 1,2 Mailings II F 1,2 Language
(ib) The disability community, including organizations and individuals that advocate on behalf of, or provide services to, individuals with disabilities. The county elections official shall hold at least one voter education workshop to increase accessibility and participation of eligible voters with disabilities.	II A 1,2,3,4 Media II B 1 Workshop II C 1, 2 Comm Presence II G 1 Workshop
(VII) A description of how the county will spend the necessary resources on voter education and outreach to ensure that voters are fully informed about the election. This description shall include information about the amount of money the county plans to spend on voter education and outreach activities under the plan, and how that compares to the amount of money spent on voter education and outreach in recent similar elections in the same jurisdiction that were not conducted pursuant to this section.	II E 1 Budget
(VIII) At least one public service announcement in the media, including newspapers, radio, and television, that serve English-speaking citizens for purposes of informing voters of the upcoming election and promoting the	II A 1,2,3,4 Media Attachments B,C,D,E

toll-free voter assistance hotline. Outreach made under this subclause shall include access for voters who are deaf or hard of hearing and voters who are blind or visually impaired.	
(IX) At least one public service announcement in the media, including newspapers, radio, and television, that serve non-English-speaking citizens for each language in which the county is required to provide voting materials and assistance under subdivision (a) of Section 14201 and the federal Voting Rights Act of 1965 (52 U.S.C. Sec. 10101 et seq.) for purposes of informing voters of the upcoming election and promoting the toll-free voter assistance hotline.	II A 1,2,3,4 Media Attachments B,C,D,
(X) At least two direct contacts with voters for purposes of informing voters of the upcoming election and promoting the toll-free voter assistance hotline. The two direct contacts are in addition to any other required contacts including, but not limited to, sample ballots and the delivery of vote by mail ballots.	II D 1,2 Mailings/Postcard
(ii) A description of how a voter with disabilities may request and receive a blank vote by mail ballot and, if a replacement ballot is necessary, a blank replacement ballot that a voter with disabilities can mark privately and independently.	II D 2 Accessible Ballot
(iii) A description of how the county elections official will address significant disparities in voter accessibility and participation identified in the report required by subdivision (g).	II D 3 Language Minority II C 2 Meetings II F 2 Language Services II B 2 Workshops
(iv) A description of the methods and standards that the county elections official will use to ensure the security of voting conducted at vote centers.	III F 1,2 Security
(v) Information about estimated short-term and long-term costs and savings from conducting elections pursuant to this section as compared to recent similar elections in the same jurisdiction that were not conducted pursuant to this section.	III G Costs
(vi) To the extent available at the time of publication, information on all of the following:	
(I) The total number of vote centers to be established.	III B 1 Vote Centers
(II) The total number of ballot dropoff locations to be established.	III C 1 Drop Box Locations and Number
(III) The location of each vote center.	III B 1 Vote Centers
(IV) The location of each ballot dropoff location and whether it is inside or outside.	III C 1 Drop Boxes Attachments H,J
(V) A map of the locations of each vote center and ballot dropoff location.	Attachment H
(VI) The hours of operation for each vote center.	Attachment H
(VII) The hours of operation for each ballot dropoff location.	Attachment J
(VIII) The security and contingency plans that would be implemented by the county elections official to do both of the following:	
(ia) Prevent a disruption of the vote center process.	III F 1,2 Security
(ib) Ensure that the election is properly conducted if a disruption occurs.	III F 1,2 Security
(IX) The number of election board members and the number of bilingual election board members and the languages spoken.	Attachment I, Staff

<p>(X) The services provided to voters with disabilities, including, but not limited to, the type and number of accessible voting machines and reasonable modifications at each vote center.</p>	<p>III E 1,2,3 Services</p>
<p>(XI) The design, layout, and placement of equipment inside each voter center that protects each voter’s right to cast a private and independent ballot.</p>	<p>Attachment G Layout III B 6 Privacy</p>
<p>(vii) A toll-free voter assistance hotline that is accessible to voters who are deaf or hard of hearing, and that is maintained by the county elections official that is operational no later than 29 days before the day of the election until 5 p.m. on the day after the election. The toll-free voter assistance hotline shall provide assistance to voters in all languages in which the county is required to provide voting materials and assistance under subdivision (a) of Section 14201 and the federal Voting Rights Act of 1965 (52 U.S.C. Sec. 10101 et seq.).</p>	<p>III D Hotline</p>
<p>(J) The plan for the administration of elections conducted pursuant to this section is posted in a format that is accessible to persons with disabilities on the Internet Web site of the Secretary of State and on the Internet Web site of the county elections official.</p>	<p>II A 4 Website</p>

ឯកសារភ្ជាប់ B – ស្ថានីយទូរទស្សន៍ និងស្ថានីយវិទ្យុ

Central Valley Talk Radio
Crossing TV Xfinity Channel 398
Fresno State Radio KFSR 90.7
Hmong Radio KBIF AM 900
Hmong USA Television
KFSN Ch. 30
KGPE Ch. 47
KMJ AM 580
KMPH Ch. 26
KSEE Ch. 24
KVPR FM 89
KVPT Ch. 18
Mega 97.9 KMGV FM
Punjabi Radio KBIF AM 900
Radio Bilingüe KSJV FM 91.5
Soft Rock 98.9 KSOF FM
Univision Ch. 21

ឯកសារភ្ជាប់ C – សារព័ត៌មានបោះពុម្ពផ្សាយ និងសារព័ត៌មានអេឡិចត្រូនិក

Business Journal
California Advocate
CA Latina Democrats Fresno County
California State University, Fresno - The Collegian
Central California Life Magazine
Clovis Roundup
Coalinga Press
Community Alliance
Firebaugh/Mendota Journal
Fowler Ensign
Fresno Bee
Fresno Building Healthy Communities Enews
Fresno City College RAMPAGE
Fresno County Daily News
Fresno Free Press
Fresno Magazine
Fresno Pacific College - The Syrinx
Fresno Unified Newsletter "Building Futures"
GV Wire e-news
Kerman News
Kingsburg Recorder
League of Women Voters Newsletter
Maddy Daily e-news
Mi Familia Vota California Newsletter
Mid Valley Times
Mountain Press
Movimiento Latino
Orange Cove Times
Retired Employees of Fresno County Newsletter
San Joaquin/Tranquillity West Side Advance
Sanger Scene
Selma Enterprise
Vida en Valle

ឯកសារភ្ជាប់ D – អង្គការសហគមន៍ ទីក្រុង និងមណ្ឌលពិសេស

African-American Heritage Museum
Alta Irrigation Division No.1 District
American Civil Liberties Union (ACLU)
American Legion (509)
American Red Cross Central Valley
Arte Américas
Associated Students, Incorporated
Bald Mountain Fire District
Big Brothers Big Sisters of Central California
BizPro Networking Fresno
Black Women Organized for Political Action
Boys and Girls Club
Bulldog Pantry
California Alliance for Retired Americans
California Latina Democrats
Calwa Recreation and Park District
Central California Blood Center
Central California Irrigation Division No. 5 District
Central Labor Council
Central Unified School District
Central Valley Air Quality Coalition
Central Valley Asthma Collaborative
Central Valley Empowerment Alliance
Central Valley Environmental Justice Network
Central Valley Justice Coalition
Central Valley Legal Services
Central Valley Partnership
Central Valley Progressive PAC
Central Valley Regional Center
Cesar E. Chavez Adult Education Center
City of Clovis
City of Coalinga
City of Firebaugh
City of Fowler
City of Fresno
City of Huron
City of Kerman
City of Kingsburg

City of Mendota
City of Orange Cove
City of Parlier
City of Reedley
City of San Joaquin
City of Sanger
City of Selma
Clovis Unified School District
Clovis Veterans Memorial
Coalinga Press
Coalinga Regional Medical Center District
Coalinga-Huron Recreation and Park District
Common Space
Communities for a New California (CNC)
Community Alliance Newsletter
Consolidated Irrigation District
Council on American-Islamic Relations
Deaf and Hard of Hearing Service Center
Democratic Socialists of America, Fresno
Disability Advisory Commission- City of Fresno
Disability Rights California
Discovery Center
Dress for Success Fresno
Dulce Upfront
Elks Lodge
Fay Wah Club
Fig Garden Fire Protection District
Fig Garden Police Protection District
Firebaugh Resource Conservation District
Freewater County Water District
Fresno Arts Council
Fresno Association of Realtors
Fresno Barrios Unidos
Fresno Boys and Men of Color
Fresno Brown Berets
Fresno Building Healthy Communities
Fresno Center for Nonviolence
Fresno City College
Fresno County and City Republican Women Federated
Fresno County Democratic Central Committee

Fresno County Farm Bureau
Fresno County Peace and Freedom Party
Fresno County Republican Party
Fresno EcoGarden
Fresno Freedom School
Fresno Indivisible
Fresno Irrigation District
Fresno Metro Black Chamber of Commerce
Fresno State Student Cupboard
Fresno Unified School District
Fresno Veterans Home
Fresno Veterans of Foreign Wars
FresYes
Girl Scouts of Central California South
Go Public Schools Fresno
Green Party of Fresno
Hills Valley Irrigation District
Hmong Chamber-Commerce Fresno
Hmong Innovating Politics
Independent Order of Odd Fellows
Jakara Movement
James Irrigation District
James Resource Conservation District
Kerman Unified School District
Kings River Conservation District
Kingsburg Tri-County Health Care District
Kingsburg Unified School District
Laguna Irrigation District
Laton Joint Unified School District
Leadership Counsel for Justice and Accountability
League of Women Voters-Fresno
Libertarian Party of Fresno County
Lions Clubs of Fresno County
Malaga County Water District
Mendota Unified School District
Mi Familia Vota-Fresno
MyLGBTPlus
National Lawyers Guild, Central Valley Chapter
National Women's Political Caucus-Fresno
Native Daughters of the Golden West-Fresno

North Central Fire Protection District
Office of the President-Fresno State
Orange Cove Fire Protection District
Orange Cove Irrigation District
Orange Cove Police Protection
Panoche Resource Conservation District
Peace Fresno
Pinedale County Water
Pinedale Public Utility District
Poverello House Fresno
Power California
Religious Institutions
Resources for Independence Central Valley
Retired Employees of Fresno County (REFCO)
Retired Teachers Association
Riverdale Irrigation District
Riverdale Memorial
Riverdale Public Utility
San Joaquin Valley Democratic Club
Sanger Unified School District
Sanger Women's Club
Selma Health Care District
Selma Unified School District
Sequoia Council Boy Scouts of America
Services, Immigrations Rights and Education Network
Sierra Kings Health Care District
Sierra Resource Conservation District
Sierra Unified School District
Stone Soup Fresno
Student Veteran Organization
The Fresno Center
Tranquility Irrigation District
Tranquility Public Utilities District
Tranquility Resource Conservation District
Trans-Emotion
United Cerebral Palsy Central California (UCPCC)
United Way of Fresno County
USpark Fresno
Valley Forward
We Are Not Invisible Fresno

West Fresno Democratic Club
Wings Advocacy Fresno
Women's International League for Peace and Freedom (WILPF)
Women's March Fresno
Womxn Empowered
Youth Leadership Institute Fresno

ឯកសារភ្ជាប់ E – សារព័ត៌មានសង្គម អាសយដ្ឋាន និងព័ត៌មានអំពីបុគ្គលព័ត៌មាន

Social Media Goals:

- Build awareness about VCA and changes to the voting process within Fresno County
- Provide Vote Center and ballot drop-box location information
- Move audience to vote, increasing voter turnout, particularly with lower-propensity voter profiles
- Answer anticipated questions and points of confusion around what VCA is and is not
- Direct audience to the VCA website to access more information with every post
- Promote the Fresno County Elections Office mission and services

Target Audience:

- Voting age residents of Fresno County in general who use social media
- Voting age residents of Fresno County who have a lower-propensity to turn out to vote, specifically those who use social media

High-Level Strategy:

The Fresno County Elections Office will use a mix of social media platforms including Facebook, Instagram, Twitter, YouTube, LinkedIn and Nextdoor to establish Elections Office profiles where content about the VCA will be shared. These will be beacons of relevant voter and VCA information. The platform mix proportion will be based on where the target users already exist, posting during times of highest potential exposure to the Office’s audience. Additionally, select posts will be used in paid advertising to target the specific audiences selected. These advertisements will not only generate awareness around the VCA, but will also serve the Elections Office profiles by garnering more followers, such that future posts have a higher organic audience.

Fresno County Social Media Addresses:

Facebook: #VoteFresnoCounty

Twitter: #VoteFresnoCo

Instagram: #VoteFresnoCounty


ឯកសារភ្ជាប់ F – កិច្ចប្រជុំ/ព្រឹត្តិការណ៍សហគមន៍

City	List of Community Meetings/Events	Date: Year 2019
Fresno	Grand Juror's Association Presentation	March 21, 2019
Fresno	Son's in Retirement Club Presentation	April 10, 2019
Clovis	Clovis Democratic Club Presentation	May 16, 2019
Fresno	California Alliance for Retired Americans Presentation	May 28, 2019
Shaver Lake	Shaver Lake Lions Club Presentation	June 6, 2019
Sanger	Sanger Democratic Club Presentation	June 19, 2019
Fresno	Fresno Chamber of Commerce Presentation	August 14, 2019
Fresno	Fresno Area Coalition of Organized Labor Presentation	August 23, 2019
Fresno	League of Women Voters Presentation	August 27, 2019
Fresno	Fresno City/County Republican Women's Federation Presentation	August 29, 2019
Kerman	Harvest Festival & Parade	September 14, 2019
Fresno	Constitution Day- Fresno State	September 17, 2019
Caruthers	Caruthers District Fair & Parade	September 28, 2019
Fresno	Community Resource Fair	October 3, 2019
Fowler	Fowler Fall Festival & Parade	October 5, 2019
Fresno	Senior's Day at The Big Fresno Fair	October 7, 2019
Firebaugh	Community Resource Fair	October 10, 2019
Reedley	Reedley Fiesta & Parade	October 12, 2019
Fresno	Black Women Organization Political Action Presentation	October 14, 2019
Sanger	Community Resource Fair	October 15, 2019
Fresno	Retired Employees of Fresno County Presentation	October 17, 2019
Fresno	Fresno County Farm Bureau Presentation	October 24, 2019
Selma	Selma Band Festival & Parade	October 26, 2019
Reedley	Community Resource Fair	October 31, 2019
Fresno	Grand Jury Tour	November 1, 2019
Selma	Selma City Council Meeting	November 4, 2019
Fresno	Fresno New Comer Auxiliary	November 7, 2019
Fresno	Veterans Memorial Parade	November 11, 2019
Clovis	Clovis Community College Presentation	November 13, 2019
Fresno	Fresno County Republican Party Presentation	November 18, 2019
Fresno	Roosevelt High School- Civics Day	November 22, 2019
Clovis	Children's Electric Christmas Parade	December 7, 2019
Kerman	The Pageantry of Lights Christmas Parade	December 14, 2019
Mendota	Mendota Youth Recreation Annual Christmas Parade	December 21, 2019
Fresno	Hmong Cultural New Year's Celebration at Fresno County Fairgrounds	Dec. 26-Jan. 1 2020

City	List of Potential Community Meetings/Events	Date: Year 2020
Fresno	First Presbyterian Church Seniors Group Presentation	January 10, 2020
Orange Cove	Blossom Festival & Parade	April 00, 2020
Laton	Laton Rodeo Days & Parade	April 00, 2020
Fowler	Fowler Springfest (no parade)	April 00, 2020
Selma	Sikh New Year Celebration	April 00, 2020
Fresno	Fresno Earth Day Radio Park	April 20, 2020
Fresno	Vintage Days CSUF	April 26-29 2020
Clovis	Clovis Rodeo Parade	April 27, 2020
Fresno	Cinco de Mayo w/ Univision	May 5, 2020
Kingsburg	Swedish Festival & Parade	May 16-18, 2020
Coalinga	Horned Toad Derby Festival & Parade	May 25-28, 2020
Fresno	Rainbow Pride Parade & Festival	June 00, 2020
Fresno	Kickoff Party for Summer at Fresno County Library, West Fresno Branch	June 12, 2020
Fresno	Juneteenth Celebration at Frank H. Ball Park	June 15, 2020
Fresno	Community Resource Fair at Granite Park	June 29, 2020
Fresno	Univision Health Fair	July 13, 2020
Caruthers	Caruthers District Fair & Parade	September 00, 2020
Kerman	Harvest Festival & Parade	September 12, 2020
Reedley	Reedley Fiesta & Parade	October 00, 2020
Fowler	Fowler Fall Festival & Parade	October 00, 2020
Fresno	The Big Fresno Fair	October 2-14, 2020
Selma	Selma Band Festival & Parade	October 26, 2020
Fowler	Sikh Parade	November 00, 2020
Sanger	Annual Tree Lighting	November 00, 2020
Fresno	Veterans Memorial Parade	November 11, 2020

City	List of Potential Community Meetings/Events	Date: Year 2021
Fresno	Fresno Chinese New Year Parade & Festival	March 00, 2021


ឯកសារភ្ជាប់ G(1) - ដ្យាក្រាមទម្រង់មណ្ឌលបោះឆ្នោត



Standard Vote Center
20' X 20'

- ICX - ImageCast X Accessible Ballot Marking Device
- ICE - ImageCast Evolution Ballot Tabulator
- MBP - Mobile Ballot Printer
- CVB - Classic Voting Booth


ឯកសារភ្ជាប់ G(2) - ដ្យាក្រាមទម្រង់មណ្ឌលបោះឆ្នោត



Large Vote Center
 30' X 30'
 (Half scale compared to 20'X20')

- ICX - ImageCast X Accessible Ballot Marking Device
- ICE - ImageCast Evolution Ballot Tabulator
- MBP - Mobile Ballot Printer
- CVB - Classic Voting Booth

ឯកសារភ្ជាប់ G(3) - ដ្យាក្រាមទម្រង់មណ្ឌលបោះឆ្នោត



Mega Vote Center
40' X 40'
(Half scale compared to 20'X20')

- ICX - ImageCast X Accessible Ballot Marking Device
- ICE - ImageCast Evolution Ballot Tabulator
- MBP - Mobile Ballot Printer
- CVB - Classic Voting Booth

ឯកសារភ្ជាប់ H – ទីតាំងមណ្ឌលបោះឆ្នោត ម៉ោងដំណើរការ និងផែនទី

The County will have a minimum of 50 Vote Centers (not including the Elections Office which is open for 29 days.) Ten of the 50 Vote Centers will be open for 11 days and the remaining open for 4 days. Once all Vote Centers are identified, the 11 day centers will be chosen. The first group of Vote Center locations in this attachment have been identified as likely vote centers. These locations are reportedly available, and contracts are being negotiated.

Vote Center Locations

All Locations will be 9 am to 5 pm on the Days leading up to Election Day
and 7 am to 8 pm on Election Day unless otherwise noted
All Vote Center Locations Subject to Change

ID	Vote Center	Address	City	Zip	Days Open
1	Firebaugh Senior Center	1601 Thomas Conboy Ave	Firebaugh	93622	4 Days
2	Mendota Branch Library	1246 Belmont Ave	Mendota	93640	4 Days
3	Leo Cantu Community Center	22058 Railroad Ave	San Joaquin	93660	11 Days
4	Kerman Community/Teen Center	15101 W Kearney Blvd	Kerman	93630	4 Days
5	John Palacios Community Center	16846 4th St	Huron	93234	4 Days
6	Keck Community Center	555 Monroe St	Coalinga	93210	4 Days
7	Riverdale Unified School District	3160 W Mt Whitney Ave	Riverdale	93656	4 Days
8	CPDES Hall (Easton Portuguese Hall)	172 W Jefferson Ave	Fresno	93706	4 Days
9	Fowler Branch Library	306 S 7th St	Fowler	93625	4 Days
10	Selma Neighborhood Resource Center	1940 E Front St Suite 102	Selma	93662	11 Days
11	Kingsburg Train Depot	1465 California St	Kingsburg	93631	4 Days
12	Parlier Community Center	1100 E Parlier Ave	Parlier	93648	4 Days
13	Reedley Community Center	100 N East Ave	Reedley	93654	4 Days
14	Orange Cove Library	815 Park Blvd	Orange Cove	93646	4 Days
15	Bear Mtn Library & Activity Center	30733 E Kings Canyon Rd	Squaw Valley	93675	4 Days
16	Sanger Community Center	730 Recreation Ave	Sanger	93657	11 Days
17	Sierra Oaks Senior & Community Center	33276 Lodge Rd	Tollhouse	93667	4 Days
18	Valley Public Radio (KVPR)	2589 Alluvial Ave	Clovis	93611	4 Days
19	Clovis East High School	2940 Leonard Ave	Clovis	93619	4 Days
20	Clovis City Utility Building	1033 5th St	Clovis	93612	11 Days
21	Carmel Village at Clovis	1650 Shaw Ave	Clovis	93611	4 Days
22	Independent Order of Odd Fellows	2823 Helm Ave	Clovis	93612	4 Days
23	Clovis Community College (Herndon)	390 W Fir Ave	Clovis	93611	4 Days
24	Buchanan High School	1560 N Minnewawa Ave	Clovis	93619	4 Days
25	Clovis Community College (Willow)	10309 N Willow Ave	Clovis	93730	4 Days
26	Woodward Park Regional Library	944 E Perrin Ave	Fresno	93720	11 Days
27	Westmont of Fresno (Cottonwood Court)	7442 N Millbrook Ave	Fresno	93720	4 Days
28	National University	20 E River Park Pl W	Fresno	93720	4 Days
29	Pinedale Community Center	7170 N San Pablo Ave	Fresno	93650	4 Days
30	Fresno State University	5010 N Woodrow Ave	Fresno	93740	4 Days
31	Terraces at San Joaquin Gardens	5555 N Fresno ST	Fresno	93710	4 Days
32	Guarantee Real Estate	5210 N Palm Ave	Fresno	93704	4 Days

33	Fig Garden Branch Library	3071 W Bullard Ave	Fresno	93711	4 Days
34	Central California Blood Center	4343 W Herndon Ave	Fresno	93722	11 Days
35	Inspiration Park	5770 W Gettysburg Ave	Fresno	93722	4 Days
36	Central Valley Regional Center	4615 N Marty Ave	Fresno	93722	4 Days
37	Fire Station #16	2510 N Polk Ave	Fresno	93722	4 Days
38	Hanh Phan Tilley Elementary School	2280 N Valentine Ave	Fresno	93722	4 Days
39	Aspen Valley Prep Academy	4221 N Hughes Ave	Fresno	93705	4 Days
40	Fire Station #9	2340 N Vagedes Ave	Fresno	93705	4 Days
41	DBH Health and Wellness	1925 E. Dakota Ave	Fresno	93726	4 Days
42	Fresno City College	1525 E Weldon Ave	Fresno	93704	4 Days
43	Ted C Wills Community Center	770 N San Pablo Ave	Fresno	93728	11 Days
44	West Fresno Regional Center	142 E California Ave	Fresno	93706	11 Days
45	Calwa Recreation & Park District	4545 E Church Ave	Fresno	93725	4 Days
46	Mosqueda Community Center	4670 E Butler Ave	Fresno	93702	4 Days
47	Romain Park	745 N First St	Fresno	93702	4 Days
48	Betty Rodriguez Library	3040 N Cedar Ave	Fresno	93703	11 Days
49	Valley Dream Center	1835 N Winery Ave	Fresno	93703	4 Days
50	Fresno Metropolitan Flood Control District	5469 E Olive Ave	Fresno	93727	4 Days
51	Sunnyside Library	5566 E Kings Canyon rd	Fresno	93727	11 Days
52	California Armenian Home	6720 E Kings Canyon Rd	Fresno	93727	4 Days
53	Melody Park	5935 E Shields Ave	Fresno	93727	4 Days

ឯកសារភ្ជាប់ I – សមាជិកគណៈកម្មការរៀបចំការបោះឆ្នោត ចំនួនសមាជិក/ភាសានិយាយ

Total Number of Vote Centers	53	
	Expected Minimum Staffing Required	Operational Staffing Target
Total Number of Vote Center Workers	530	1060
Spanish Speakers	106	212
Hmong Speakers	32	64
Punjabi Speakers	18	36
Chinese Speakers	4	8
Vietnamese Speakers	2	4
Korean Speakers	2	4
Khmer Speakers	2	4
Tagalog Speakers	2	4

ឯកសារភ្ជាប់ ២ – ទីតាំងប្រអប់ដាក់សន្លឹកឆ្នោត

Potential Drop Box Locations

All Drop Boxes will be outside and available 24 hours unless otherwise specified.
 All Drop Box Locations Subject to Change; Final Identification of Drop Box Locations will occur by E-88

#	Name	Address	City	Zip
1001	Keith Tice Memorial Park	8695 N Millbrook	Fresno	93720
1002	Food Maxx	1177 Fresno Street	Fresno	93706
1003	The Fresno Center	4879 E Kings Canyon Road	Fresno	93727
1004	Manchester Transit Center - Fresno Fax	3590 N Blackstone Ave	Fresno	93726
1005	a Rite Aid - Nees & Willow	2990 E Nees Ave	Fresno	93720
1005	b Walgreens - Shepard & Chestnut	8975 N Chestnut Ave	Fresno	93720
1006	Walgreens Parking Lot - Herndon And West	7015 N West Ave	Fresno	93711
1007	Noble Credit Union	4422 W Ashlan Ave	Fresno	93722
1008	Gillis Library	629 W Dakota Ave	Fresno	93705
1009	Mary Ella Brown Community Center	1350 E Annadale Ave	Fresno	93706
1010	Fire Station 19	3187 W Belmont Ave	Fresno	93722
1011	Malaga Elementary School (Fowler Unified)	3910 S Ward Ave	Fresno	93725
1012	Target Parking Lot at El Paseo	6655 N Riverside Dr	Fresno	93722
1013	Shaw and West Parking Area (Near Rite Aid)	2011 W Shaw Ave	Fresno	93711
1014	Bank of America	4445 E Tulare Ave	Fresno	93702
1015	Rotary West Park	3202 E Gettysburg Ave	Fresno	93726
1016	Clovis Rec Center	3495 Clovis Ave	Clovis	93612
1017	Walgreens - Cedar and Olive	1219 N Cedar Ave	Fresno	93703
1018	Bud Rank Elem School (Clovis Unified)	3650 N Powers Ave	Clovis	93619
1019	Tower District Olive @ Wishon	1226 N Wishon Ave	Fresno	93728
1020	Red Bank Elem School (Clovis Unified)	1454 N Locan Ave	Clovis	93619
1021	Villagio Shopping Center (B&N)	7849 N Blackstone Ave	Fresno	93720
1022	Farmers Market - Shaw & Blackstone	100 W Shaw Ave	Fresno	93704
1023	Noble Credit Union	175 N Clovis Ave	Clovis	93612
1024	Fowler and KC - CVS	5995 E Kings Canyon Rd	Fresno	93727
1025	Kerman - Walmart	14061 W. Whitesbridge Ave	Kerman	93630
1026	Coalinga - West Hills College	300 w Cherry Lane	Coalinga	93210
1027	Sanger Library	1812 7th st	Sanger	93657
1028	Reedley Community College	995 N Reed Ave	Reedley	93654
1029	Caruthers Branch Library	13382 S Henderson Road	Caruthers	93609
1030	Prather - Dollar General/CVS	29481 Auberry Rd	Prather	93651
1031	Biola Elementary School (Central Unified)	4885 N Biola Ave	Biola	93723
1032	Tranquillity Library	5831 Juanche Ave	Tranquillity	93668
1033	Shaver Lake Library	41344 Tollhouse Rd	Shaver Lake	93664
1034	Bear Mtn Library	30733 E Kings Canyon Rd	Squaw Valley	93675
1035	Firebaugh	1315 O St	Firebaugh	93622
1036	Mendota	643 Quince St	Mendota	93640
1037	San Joaquin	21900 W Colorado Ave	San Joaquin	93660
1038	Huron	36311 Lassen Ave	Huron	93234

1039	Fowler	128 S 5th St	Fowler	93625
1040	Selma	1710 Tucker St	Selma	93662
1041	Kingsburg	1450 Ellis St	Kingsburg	93631
1042	Parlier	1100 E Parlier Ave	Parlier	93648
1043	Orange Cove	633 6th St	Orange Cove	93646

ឯកសារភ្ជាប់ K – ពាក្យកាត់ប្រើនៅក្នុងគម្រោង

- ADA – ច្បាប់ស្តីពីពលរដ្ឋអាមេរិកាំងដែលមានពិការភាពរបស់សហព័ន្ធឆ្នាំ 1990
- CVB – តួបបោះឆ្នោតចាស់
- CVIG – សេចក្តីណែនាំព័ត៌មានអំពីការបោះឆ្នោតរបស់ខោនធី
- CVR – ការចុះឈ្មោះអ្នកបោះឆ្នោតដោយមានលក្ខខណ្ឌ
- EIMS – ប្រព័ន្ធគ្រប់គ្រងព័ត៌មានបោះឆ្នោត
- ICE – ការប្រែប្រួលរូបភាពបោះឆ្នោត (ម៉ាស៊ីនអានសន្លឹកឆ្នោត)
- ICX – រូបភាពសន្លឹកឆ្នោត X (ឧបករណ៍ធ្វើសន្លឹកឆ្នោត)
- IT – បច្ចេកវិទ្យាព័ត៌មាន
- LAAC – គណៈកម្មការផ្តល់ឱវាទលើលទ្ធភាពនៃការទទួលបានសេវាភាសា
- PSA – សេចក្តីប្រកាសអំពីសេវាសាធារណៈ
- RAVBM – បោះឆ្នោតតាមរយៈសំបុត្រពីចម្ងាយ
- UPS – ប្រភពថាមពលដែលមានការកាត់ផ្តាច់
- VAAC – គណៈកម្មការផ្តល់ឱវាទលើលទ្ធភាពនៃការចេញចូលកន្លែងបោះឆ្នោត
- VBM – បោះឆ្នោតតាមសំបុត្រ
- VCA – ច្បាប់ស្តីពីជម្រើសអ្នកបោះឆ្នោត រដ្ឋកាលីហ្វ័រញ៉ា ឆ្នាំ2016
- VCAAC – គណៈកម្មការផ្តល់ឱវាទលើច្បាប់ស្តីពីជម្រើសអ្នកបោះឆ្នោត